



# របាយការណ៍ប្រចាំឆ្នាំ២០២១

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

## **ទស្សនវិស័យ**

ធ្វើឱ្យជីវភាពប្រជាជននៅជនបទប្រសើរឡើង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពតាមរយៈគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដែលមាននិរន្តរភាពហិរញ្ញវត្ថុ។

## **បេសកកម្ម**

ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍និងសហគ្រាសខ្នាតតូចនៅជនបទប្រកបដោយនិរន្តរភាព។







**ព័ត៌មានហិរញ្ញវត្ថុសង្ខេប**

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០១៩
ទ្រព្យសកម្មសរុប	១៧.៦០១.៧៩១	១៤.៦២៨.០៤១	១២.៦២៦.៥១៤
បំណុលសរុប	១៤.៨៥៤.៥៣៤	១២.៥២៩.៣៤១	១០.៩៥៥.៧២៧
មូលធនសរុប	២.៧៤៧.២៥៧	២.០៩៨.៧០០	១.៦៧០.៧៨៧
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០១៩
ចំណូលសរុប	២.១៣៨.៤៩៦	១.៨២៥.៣៥៦	១.៥៦៤.៨៦៥
ចំណេញ/(ខាត)មុនបង់ពន្ធ	៧៨៧.៧១៩	៥៥១.៧៨៩	៥២៤.៥២១
ចំណេញ/(ខាត)សុទ្ធក្នុងការិយបរិច្ឆេទ	៦៣២.៥៧៨	៤៤៣.៦៩៦	៤១៩.៤០៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៦៤៨.៥៥៧	៤២៧.៩១៣	៤៣៩.២៣២
អនុបាតហិរញ្ញវត្ថុ (សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០១៩
អនុបាតសាធារណៈ	១៨,៩៨%	១៨,៩១%	២០,២៣%
អនុបាតបំណុលធៀបនឹងមូលធន	៥៤០,៧០%	៥៩៧,០០%	៦៥៥,៧២%
អនុបាតសន្ទនីយភាព	១៦០,៣១%	២៣២,៧៨%	១៧២,៩៤%
អនុបាតឥណទានមិនដំណើរការ <sup>(១)</sup>	១,៥៤%	១,៣៧%	០,៣១%
អនុបាតប្រាក់បញ្ញើធៀបនឹងផលបំត្រឥណទាន	៦៩,៧៧%	៦៩,៧៤%	៧៣,៥៩%
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យម <sup>(២)</sup>	៣,៩៣%	៣,២៦%	៣,៧៩%
អនុបាតចំណេញធៀបនឹងមូលធនជាមធ្យម <sup>(២)</sup>	២៦,១១%	២៣,៥៤%	២៨,៩០%
អនុបាតលទ្ធភាពបង់ការប្រាក់	១៩២,១៤%	១៦៨,២២%	១៧៨,៦៦%
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន	គ្មាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនបើមាន)	គ្មាន	គ្មាន	គ្មាន

<sup>(១)</sup> អនុបាតត្រូវបានគណនាតាមនិយមន័យរបស់ធនាគារជាតិនៃកម្ពុជា

<sup>(២)</sup> អនុបាតត្រូវបានគណនាលើប្រាក់ចំណេញសុទ្ធរយៈពេល១២ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

# ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប



**ស្ថិតិសង្ខេបប្រចាំឆ្នាំអំពីលទ្ធផលប្រតិបត្តិការ**

ស្ថិតិអំពីលទ្ធផលប្រតិបត្តិការ (គិតជាលានរៀល)	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០១៩
ទ្រព្យសកម្មសរុប	១៧.៦០១.៧៩១	១៤.៦២៨.០៤១	១២.៦២៦.៥១៤
មូលធនសរុប	២.៧៤៧.២៥៧	២.០៩៨.៧០០	១.៦៧០.៧៨៧
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៦៤៨.៥៥៧	៤២៧.៩១៣	៤៣៩.២៣២
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យម <sup>(២)</sup>	៣,៩៣%	៣,២៦%	៣,៧៩%
អនុបាតចំណេញធៀបនឹងមូលធនជាមធ្យម <sup>(២)</sup>	២៦,១១%	២៣,៥៤%	២៨,៩០%
សម្លៀកឥណទានសរុប	១៥.២៧០.៨១២	១២.២៤៩.០៤២	១០.១៦៤.៩១៨
សមតុល្យប្រាក់បញ្ញើសន្សំសរុប	១០.៦៥៤.៣៧៦	៨.៥៤២.៦៩១	៧.៤៨០.៦៩២
អនុបាតប្រាក់បញ្ញើធៀបនឹងផលបំត្រឥណទាន	៦៩,៧៧%	៦៩,៧៤%	៧៣,៥៩%
អនុបាតសាធារណភាព	១៨,៩៨%	១៨,៩១%	២០,២៣%
អនុបាតសន្ទនីយភាព	១៦០,៣១%	២៣២,៧៨%	១៧២,៩៤%
អនុបាតឥណទានមិនដំណើរការ <sup>(១)</sup>	១,៥៤%	១,៣៧%	០,៣១%
អនុបាតផលបំត្រឥណទានធៀបនឹងទ្រព្យសកម្ម	៨៦,៧៦%	៨៣,៧៤%	៨០,៥០%
ចំណាយប្រតិបត្តិការធៀបនឹងផលបំត្រឥណទានជាមធ្យម	៣,១១%	៣,២៦%	៣,៥៤%
អនុបាតចំណាយធៀបនឹងចំណូល	៣៣,៣៧%	៣៦,០៥%	៣៥,៥៣%
អត្រាចំណូលលើផលបំត្រឥណទានជាមធ្យម	១៥,១១%	១៥,៨១%	១៦,៣១%

ក្រុមប្រឹក្សាភិបាល



លោក Kwi Sang JUN  
ប្រធានក្រុមប្រឹក្សាភិបាល



លោក Ji Kyu JANG  
អភិបាល



លោកបណ្ឌិត Dong Hyun CHOI  
អភិបាល



លោក Jaehong PAK  
អភិបាលឯករាជ្យ



លោក Kyung Cheon LEE  
អភិបាលឯករាជ្យ



លោក ថ័ន្ទ សុផល  
អភិបាលឯករាជ្យ

## សេចក្តីផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល

ប្រាសាក់ ផ្តល់នូវលទ្ធផលដ៏ល្អលើឥណទាន បញ្ជីសន្សំ និងចំនួនអតិថិជន រួមជាមួយនឹងភាពរឹងមាំនៃរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ ស្របពេលដែលយើងបន្តគាំទ្រអតិថិជន និងសហគមន៍រហូតដល់ឆ្នាំទី២ នៃការរីករាលដាលការឆ្លងជំងឺ កូវីដ-១៩។

### សេដ្ឋកិច្ចកម្ពុជា

គួបផ្សំនឹងភាពអំណោយផលនៃកំណើនសេដ្ឋកិច្ចពិភពលោក ៥,៥% សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថាកើនឡើង ៣% ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលគាំទ្រដោយវិធានការការពារសង្គម និងសេដ្ឋកិច្ចពី រាជរដ្ឋាភិបាលកម្ពុជា ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការអនុវត្តវិធានសុខាភិបាល។

យោងតាមធនាគារជាតិនៃកម្ពុជា កំណើននេះត្រូវបានគាំទ្រដោយការងើបឡើងវិញនៃផលិតកម្មកាត់ដេរ ពាណិជ្ជកម្មដុំ-រាយ ទូរគមនាគមន៍ ដឹកជញ្ជូន និងសំណង់ ស្របពេលនឹងការបន្តទទួលបានកំណើនខ្ពស់ ក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរសម្រាប់ ការនាំចេញ និងកំណើនវិស័យកសិកម្ម។ ជាការគួរឱ្យសោកស្តាយ វិស័យទេសចរណ៍នៅបន្តរងផលប៉ះពាល់យ៉ាងខ្លាំង។

ធនាគារជាតិនៃកម្ពុជា បានលើកជាទង្វើកំណើនថា កំណើនខ្ពស់នៃលំហូរមូលធន និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកប ដោយភាពប្រុងប្រយ័ត្ន បានបង្កើនប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ក៏ដូចជាជំនឿទុកចិត្តរបស់វិនិយោគិនមកលើ សេដ្ឋកិច្ចកម្ពុជា។ ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណសាច់ប្រាក់ក្នុងសេដ្ឋកិច្ចសមស្រប បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពតម្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប ២,៩%។ ទោះបីជាចំណូលថវិកាជាតិបានធ្លាក់ចុះក៏ដោយភាពរឹងមាំ នៃទ្រទ្រង់សារពើពន្ធបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយសាធារណៈ គួរឱ្យកត់សម្គាល់សម្រាប់គាំទ្រសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់តាមរយៈកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ និងការបន្តបន្ថយពន្ធសម្រាប់អាជីវកម្ម ដែលទទួលរងផលប៉ះពាល់ពីវិបត្តិ ជំងឺកូវីដ-១៩។

### ប្រព័ន្ធធនាគារកម្ពុជា

ប្រឈមនឹងវិបត្តិដែលបានអូសបន្លាយអស់រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រព័ន្ធធនាគារបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ គាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យដែលរងផលប៉ះពាល់។ ធនាគារជាតិនៃកម្ពុជា បានបន្តរក្សាការបន្តបន្ថយបទប្បញ្ញត្តិ និងផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់សម្រាប់រក្សានិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទាន ដល់សេដ្ឋកិច្ច។ ជាមួយគ្នានេះ ការបែងចែកប្រាក់ចំណេញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីលើកទឹកចិត្តឱ្យបង្កើនការវិនិយោគបន្ថែមក្នុងប្រព័ន្ធធនាគារសំដៅពង្រឹងដើមទុនឱ្យកាន់តែរឹងមាំ។

នៅចុងឆ្នាំ២០២១ ទ្រព្យសកម្មរបស់ឧស្សាហកម្មហិរញ្ញវត្ថុសរុបមានចំនួន ៦៨,២ ពាន់លានដុល្លារអាមេរិក ដែលបន្តកើនឡើង ប្រហែល ១៦% បើធៀបនឹងឆ្នាំ២០២០ សម្លៀកឥណទានសរុបមានចំនួន ៤៥,៧ ពាន់លានដុល្លារ (កើនឡើងប្រហែល ២១,២% បើធៀបនឹងឆ្នាំ២០២០) ការរៀបចំឥណទានឡើងវិញសរុបមានចំនួន ៣៧០.៧៨៥ គណនី និងមានចំនួន ៥,៥ ពាន់លានដុល្លារ អាមេរិក ស្របពេលដែលសមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន ៣៨,៥ ពាន់លានដុល្លារ (កើនឡើងប្រហែល ១៥,៤% បើធៀប នឹងឆ្នាំ២០២០)។

### ការគាំទ្ររបស់ប្រាសាក់ នៅពេលដែលភាពមិនច្បាស់លាស់នៅតែបន្ត

ដោយសារការឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរហូតដល់ឆ្នាំ២០២១ ប្រាសាក់បានបន្តរៀបចំឥណទានឡើងវិញតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងភាពមិនច្បាស់លាស់សម្រាប់ទាំងបុគ្គលឯកត្តជន និង

អាជីវកម្ម។ ប្រាសាក់ក៏បានបន្តចូលរួមក្នុង «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម» ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់កម្ចីដែលមានការប្រាក់ទាបដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសសម្រាប់ជាទុនវិនិយោគនិងទុនបង្វិល។ យើងនៅតែបន្តទំនួលខុសត្រូវស្ថាប័នចំពោះសង្គម ដើម្បីគាំទ្រសុខុមាលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រជាជន សហគមន៍ និងប្រទេសជាតិ។

**ភាពធន់ និងការបន្តដំណើរឆ្ពោះទៅមុខ**

ទោះបីស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ក៏ដោយ ប្រាសាក់នៅតែបន្តរីកចម្រើនលើគ្រប់ផ្នែកសំខាន់ៗ រួមមានទ្រព្យសកម្មប្រាក់បញ្ញើសន្សំ និងប្រាក់កម្ចី ព្រមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ប្រាសាក់ អាចធ្វើឱ្យប្រសើរ និងបង្កើនពង្រីកផលិតផលនិងសេវាកម្មឱ្យកាន់តែសម្បូរបែប។ យើងបានដាក់ឱ្យដំណើរការជំនាន់ថ្មីនៃកម្មវិធី PRASAC Mobile Banking ដើម្បីលើកកម្ពស់ការទូទាត់ដោយមិនប្រើក្រដាសប្រាក់។ អតិថិជន និងបុគ្គលិករបស់យើង បានចាប់យកការប្រើប្រាស់សេវាធនាគារបែបឌីជីថលក្នុងចំនួនដ៏គួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩។ យើងមានផែនការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីធានាបាននូវប្រតិបត្តិការដ៏រលូនរបស់យើង អំឡុងពេលនៃការរីករាលដាលនៃជំងឺ។ យើងបានសម្របខ្លួនយ៉ាងលឿនហ៊ុសទៅនឹងបរិយាកាសការងារថ្មី ដើម្បីផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់បុគ្គលិក និងអតិថិជនរបស់យើង។

**ផ្នែកសំខាន់ៗ នៃការអនុវត្តក្នុងឆ្នាំ២០២១**

ទោះបីជាយើងកំពុងជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ យើងបានផ្តល់នូវលទ្ធផលប្រតិបត្តិការនិងហិរញ្ញវត្ថុដ៏រឹងមាំស្របតាមផលប្រយោជន៍រយៈពេលយូររបស់ភាគទុនិក។ មេរៀនពីបញ្ហាប្រឈមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រាសាក់ក្លាយជាស្ថាប័នដ៏រឹងមាំ និងមានស្ថិរភាព ជាមួយនឹងកំណើនប្រកបដោយចីរភាពជាង ២៧ ឆ្នាំ។ នៅចុងឆ្នាំ២០២១ ទ្រព្យសកម្មសរុបមានចំនួន ៤,៣២ ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបនឹងឆ្នាំ២០២០។ សមតុល្យប្រាក់បញ្ញើសន្សំបានកើនឡើងដល់ ២,៦២ ពាន់លានដុល្លារ ហើយសង្កេតឥណទានសរុបមានចំនួន ៣,៧៥ ពាន់លានដុល្លារ។ មូលធនរបស់ម្ចាស់ភាគទុនិកក៏បានកើនឡើងរហូតដល់ ៦៧៤ លានដុល្លារ នាការិយបរិច្ឆេទនៃរបាយការណ៍នេះ។

ទោះបីនេះជាពេលវេលាដ៏លំបាកដែលមិនធ្លាប់មានពីមុនមកក៏ដោយ ក្រុមប្រឹក្សាភិបាល និងភាគទុនិកមាន ទំនុកចិត្តថាការដឹកនាំ យុទ្ធសាស្ត្រ និងបុគ្គលិករបស់ប្រាសាក់កំពុងដើរលើវិថីដ៏ត្រឹមត្រូវ ដើម្បីញ៉ាំងឱ្យប្រាសាក់បន្តផ្តល់នូវលទ្ធផលកម្រិតខ្ពស់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ប្រាសាក់សម្រាប់ការខិតខំប្រឹងប្រែង កម្លាំងកាយ កម្លាំងចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីពង្រីកអាជីវកម្ម រួមជាមួយនឹងការរីកចម្រើនរបស់អតិថិជន ប្រកបដោយភាពសុខដុមរមនា។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះ ក្រុមប្រឹក្សាភិបាល ភាគទុនិក អតិថិជន រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលបានគាំទ្រនិងផ្តល់ជំនួយជាប្រចាំ។

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២



**Kwi Sang JUN**  
ប្រធានក្រុមប្រឹក្សាភិបាល



**សេចក្តីផ្តើមរបស់ប្រធាននាយកប្រតិបត្តិ**

«ប្រាសាក់ បន្តគាំទ្រអតិថិជន ដោយផ្តល់គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ស្របពេលសម្រេចបានលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ។»

**យើងនៅទីនេះដើម្បីកាត់ពាក់ព័ន្ធទាំងអស់**

ប្រាសាក់ បានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាអស់រយៈពេលជិត ៣ ទសវត្សរ៍ហើយ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចដោយនិរន្តរភាព តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍ និងសហគ្រាសខ្នាតតូចនៅជនបទ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុនាំមុខគេ យើងតែស្ថិតនៅជិតជានិច្ច ដើម្បីប្រទេសជាតិ អតិថិជនសហគមន៍ និងភាគទុនិករបស់យើង ដោយឆ្លងកាត់ពេលវេលាដ៏លំបាក រហូតដល់ពេលស្ថានភាពល្អប្រសើរ។

អំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ ប្រាសាក់ បានបន្តផ្តល់ឥណទាន និងបន្តរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ប្រាសាក់ ក៏បានបន្តចូលរួមនៅក្នុង «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម» ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់កម្ចីដែលមានការប្រាក់ទាប ដើម្បីទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម នៅក្នុងប្រទេសសម្រាប់ជាទុនវិនិយោគនិងទុនបង្វិល។ ស្ថិតក្រោមគម្រោងនេះ ប្រាសាក់ បានបញ្ចេញឥណទានដែលមានទឹកប្រាក់ ៩,៦ លានដុល្លារអាមេរិក សម្រាប់ជំហានទី១ ក្នុងឆ្នាំ២០២០ និងទឹកប្រាក់ ៦,៧ លានដុល្លារអាមេរិក សម្រាប់ជំហានទី២ ក្នុងឆ្នាំ២០២១។

ប្រាសាក់ បានធ្វើសកម្មភាពយ៉ាងលឿនរហ័សដើម្បីបង្ការហានិភ័យទាំងឡាយ និងធ្វើសកម្មភាពដោយការគិតគូរដើម្បីធានាគាំពារសុខភាពនិងសុខុមាលភាពរបស់បុគ្គលិក បន្តគាំទ្រអតិថិជននិងសហគមន៍ និងចាត់វិធានការសំខាន់ៗដើម្បីបន្តនិរន្តរភាពអាជីវកម្មអំឡុងពេលការអនុវត្តការបិទខ្ទប់ និងការរឹតត្បិតការធ្វើដំណើរ។ សាខាបានបន្តបើកផ្តល់សេវាកម្មជាធម្មតា ខណៈដែលការអនុវត្តគម្លាតសង្គម និងវិធានអនាម័យល្អនៅច្រកចូលការិយាល័យ (រួមមាន លាងដៃ វាស់ស្ទង់សីតុណ្ហភាព ពាក់ម៉ាស់ និងស្បែក OR កូដ របស់ក្រសួងសុខាភិបាល) ត្រូវបានពង្រឹងខ្លាំងឡើងប្តូរចត់។ យើងបានចាប់យករបៀបថ្មីនៃការធ្វើការ៖ អនុវត្តកាលវិភាគឆ្លាស់វែនគ្នាធ្វើការ (មានន័យថា នៅពេលបុគ្គលិកមួយក្រុមធ្វើការនៅការិយាល័យ នោះបុគ្គលិកក្រុមផ្សេងទៀតត្រូវធ្វើការនៅផ្ទះរបស់ខ្លួន) រៀបចំការប្រជុំ និងការបណ្តុះបណ្តាលតាមអនឡាញ ព្រមទាំងរៀបចំឱ្យមានផ្នែកសេវាអតិថិជនពីផ្ទះរបស់បុគ្គលិក។ ការណ៍នេះអាចប្រព្រឹត្តទៅបានដោយសារតែការវិនិយោគរបស់យើងទៅលើបច្ចេកវិទ្យា ក៏ដូចជាការអភិវឌ្ឍជំនាញដឹកនាំការងារពីចម្ងាយប៉ុន្មានឆ្នាំមកនេះ និងដោយសារវប្បធម៌គាំទ្ររបស់គ្រឹះស្ថាន រួមផ្សំនឹងការខិតខំប្រឹងប្រែងដ៏ស្វិតស្វាញ វិន័យខ្ពស់ និងភាពបត់បែនរបស់និយោជិតទាំងអស់ ដើម្បីធានាបាននូវប្រតិបត្តិការអាជីវកម្មនៅតែបន្ត និងគ្មានការអាក់ខាន។

យើងខ្ញុំបានលើកទឹកចិត្តអតិថិជន និងបុគ្គលិកឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈអេធីអឹម (ATM) ប្រាសាក់ម៉ូបាលប៊ែងយីង (PRASAC Mobile Banking) និងប្រាសាក់អ៊ីនធឺណិតប៊ែងយីង (PRASAC Internet Banking) ។ ដើម្បីគាំទ្រការទូទាត់ដោយមិនប្រើសាច់ប្រាក់ យើងផ្តល់ជូនសេវាប្រាសាក់ម៉ូបាលប៊ែងយីង ដោយមិនគិតកម្រៃសេវា ពេលគឺមិនគិតកម្រៃប្រចាំខែ និងមិនគិតកម្រៃសម្រាប់ប្រតិបត្តិការនីមួយៗ ដែលអនុញ្ញាតឱ្យអតិថិជនទូទាត់ថ្លៃប្រើប្រាស់ផ្សេងៗ និងធ្វើការផ្ទេរប្រាក់ឆ្លងធនាគារផងដែរ។ ថ្មីៗនេះ កម្មវិធីនេះទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ ជាមួយនឹងមុខងារពិសេសថ្មីៗ ដូចជាការបើកគណនីបញ្ជើមានកាលកំណត់បានដោយខ្លួនឯង ការកំណត់លេខសម្ងាត់ថ្មី ការចូលប្រើប្រាស់ដោយលេខទូរស័ព្ទ ការចែករំលែកព័ត៌មានគណនី និងមុខងារ

ផ្សេងទៀត ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារ ប្រកបដោយសុវត្ថិភាព នៅលើទូរស័ព្ទផ្ទាល់ខ្លួន គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនចាំបាច់ជួបផ្ទាល់ជាមួយបុគ្គលិកប្រាសាក់ ឬ អញ្ជើញទៅសាខាប្រាសាក់ឡើយ។

ទោះឆ្លងកាត់ការរីករាលដាលនៃជំងឺនេះក្តី យើងនៅតែអាចធ្វើឱ្យប្រសើរនិងពង្រីកការផ្តល់សេវានិងផលិតផល ដូចជាការធ្វើទំនើបកម្មកម្មវិធី PRASAC Mobile Banking ជាមួយការចន្លោះទាំងស្រុង និងមុខងារទំនើបថ្មីៗ ការដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រថ្លៃប្រមូលសំរាមរបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញ សេវាទិញកាតទូរស័ព្ទមិត្តហ្វូន ដោយស្វ័យប្រវត្តិដោយមិនបាច់ប្រើលេខកូដ សេវាទូទាត់វិក្កយបត្រអគ្គិសនីខេត្តកែវ ខេត្តស្វាយរៀង ក្រុងបាវិត ជីកូ និងស្រុកកំពង់ឆ្នាំង និងសេវាទូទាត់ថ្លៃសិក្សារបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តាមរយៈកម្មវិធី PRASAC Mobile Banking ។ល។

ទោះការរីករាលដាលនៃជំងឺកំពុងព្យាបាល ការប្តេជ្ញាចិត្តរបស់យើងចំពោះទំនួលខុសត្រូវស្ថាប័នចំពោះសង្គម នៅតែបន្តឥតដាច់ និងឥតដកដាន ហើយកាន់តែឆ្លើយតបនឹងតម្រូវការ ដោយធានាបាននូវសុខុមាលភាព និងការអភិវឌ្ឍដោយចីរភាព ចំពោះប្រជាជនសហគមន៍ និងប្រទេសជាតិ។ ប្រាសាក់ បានបរិច្ចាគ និងបង្កើតយុទ្ធនាការកៀរគរមូលនិធិបុគ្គលិក និងអតិថិជនប្រាសាក់ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ យើងក៏បានឧបត្ថម្ភវិភាគដល់កាកបាទក្រហមកម្ពុជា សម្រាប់គាំទ្រសកម្មភាពសង្គម និងមនុស្សធម៌ក្នុងការជួយប្រជាជនងាយរងគ្រោះ។ យើងក៏បានឧបត្ថម្ភទិវាជាតិអំណានលើកទី៦ ដែលរៀបចំឡើងដោយក្រសួងអប់រំផងដែរ។ ជាងនេះទៀតសោត យើងនៅតែអាចបន្តគម្រោងបណ្តាលវិជ្ជាជីវិតសកម្មភាពទំនួលខុសត្រូវរបស់យើង ដោយបានសាងសង់អគារបណ្តាលវិជ្ជាជីវិតនៅអនុវិទ្យាល័យព្រែកតាកូរ ស្ថិតក្នុងខេត្តកណ្តាល ដើម្បីចូលរួមលើកស្ទួយវប្បធម៌អាននៅកម្ពុជា។

ជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ ដែលបានបោះពុម្ពផ្សាយសញ្ញាប័ណ្ណសាជីវកម្មធំជាងគេ នៅក្នុងប្រវត្តិរបស់ផ្សារមូលធនរបស់ប្រទេសកម្ពុជាក្នុងចំនួនទឹកប្រាក់សរុប ១២៧,២ ពាន់លានរៀល ប្រាសាក់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្សារមូលបត្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

**លទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ**

លទ្ធផលឆ្នាំ២០២១ បង្ហាញថាយុទ្ធសាស្ត្ររបស់យើងបន្តផ្តល់នូវភាពជោគជ័យនៅក្នុងស្ថានភាពដ៏លំបាកបំផុត នៃការអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ-១៩ ។ ខាងក្រោមនេះជាលទ្ធផលសង្ខេបនៃលទ្ធផលដែលសម្រេចបាន៖

- ទ្រព្យសកម្មសរុបដំណាច់ឆ្នាំមានចំនួន ៤,៣២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩,៥% បើធៀបនឹងដំណាច់ឆ្នាំ ២០២០។
- សម្លៀកឥណទានសរុបមានចំនួន ៣,៧៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣,៨% មានអតិថិជនសេវាឥណទានសរុបចំនួន ៤៦៥ ពាន់នាក់។
- ឥណទានមិនដំណើរការរបស់ប្រាសាក់មានចំនួន ១,៥៤%។
- សមតុល្យប្រាក់បញ្ញើសន្សំសរុបបានកើនឡើងដល់ ២,៦២ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនសេវាបញ្ញើសន្សំសរុបចំនួន ៦៦១ ពាន់នាក់។
- ប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធបានកើនឡើង ៤២,៥៧% ពី ១០៨,៨ លានដុល្លារអាមេរិក ដល់ ១៥៥,៥ លានដុល្លារនៅដំណាច់ឆ្នាំ២០២១។
- អនុបាតចំណេញធៀបនឹងមូលធនជាមធ្យមមានចំនួន ២៦,១១% និងអនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យមមានចំនួន ៣,៩៣% ។
- ដើមទុនចុះបញ្ជីកើនឡើងពី ២៣០ ដល់ ៣០០ លានដុល្លារអាមេរិក។

- បណ្តាញការិយាល័យគ្របដណ្តប់ទូទាំង ២៥ ខេត្ត-រាជធានី ដោយមាន ១៨២ ការិយាល័យនៅទូទាំងប្រទេស ម៉ាស៊ីនអេឌីអិម មានចំនួន ១៤១ គ្រឿង ហើយកំពុងធ្វើប្រតិបត្តិការច្រើនជាង ១៤.០៣០ ភូមិ ដែលស្មើនឹង ៨៧,៦% នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបុគ្គលិកបម្រើការងារសរុបចំនួន ៩.៣៣០ នាក់។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រាសាក់បានបង្កើនទំហំអាជីវកម្ម អតិថិជន និងចំនួនបុគ្គលិកទ្វេដង។ យើងបានរៀនសូត្របានច្រើនពីបញ្ហាប្រឈមជាច្រើនឆ្នាំកន្លងមក ដែលបានធ្វើឱ្យប្រាសាក់បានបោះជំហានឆ្ពោះទៅមុខប្រកបដោយជោគជ័យនៅឆ្នាំនេះ ដែលបង្ហាញពីសមត្ថភាពរបស់យើងក្នុងការសម្របខ្លួនបានលឿនដើម្បីឆ្លើយតបនឹងជំងឺឆ្លងជាសកល និងគ្រឹះស្ថានដែលមានភាពធន់រឹងមាំ និងមានស្ថេរភាពជាង ២៧ ឆ្នាំនៃកំណើនប្រកបដោយចីរភាព។ សរុបមក យើងបានផ្តល់នូវលទ្ធផលប្រតិបត្តិការ និងហិរញ្ញវត្ថុដ៏រឹងមាំ ស្របតាមផលប្រយោជន៍រយៈពេលយូររបស់ភាគទុនិក។

ប្រាសាក់ នឹងបន្តវិនិយោគលើអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ធនធានមនុស្ស និងនាមករណ៍របស់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អជូនអតិថិជន និងជ្រោមជ្រែងដល់ពួកគាត់ឱ្យទទួលបានទំនុកចិត្តលើអនាគតហិរញ្ញវត្ថុរបស់ពួកគាត់។ យើងរក្សានូវវប្បធម៌ការពារហានិភ័យឱ្យបានមធ្យម និងផ្តោតលើខុត្តមភាពនៃប្រតិបត្តិការ ព្រមទាំងលើកម្ពស់វប្បធម៌នៃការធ្វើបរិយាប័ន្នដ៏លេចធ្លោ ដើម្បីនាំមកនូវអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់របស់យើង។ យើងជឿជាក់ថាយុទ្ធសាស្ត្រការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើង នឹងទទួលបាននូវវឌ្ឍនភាពប្រកបដោយអត្ថន័យសម្រាប់ឆ្នាំក្រោយៗទៀត។

ជំនួសមុខឱ្យគណៈគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ខ្ញុំសូមថ្លែងអំណរគុណអតិថិជនចំពោះការគាំទ្រ ថ្នាក់គ្រប់គ្រងគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកប្រាសាក់ទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារអរគុណចំពោះក្រុមប្រឹក្សាភិបាលក្នុងការគាំទ្រ និងការផ្តល់ជំនួយ និងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដែលបានគាំទ្រ និងផ្តល់ជំនួយជាប្រចាំ។

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

**អ៊ុំ សមរឿន**

ប្រធាននាយកប្រតិបត្តិ

# មាតិកា

ទស្សនវិស័យ និង បេសកកម្ម .....	i
ព័ត៌មានហិរញ្ញវត្ថុសង្ខេប .....	ii
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប .....	ii
ស្ថិតិសង្ខេបប្រចាំឆ្នាំអំពីលទ្ធផលប្រតិបត្តិការ .....	iv
ក្រុមប្រឹក្សាភិបាល .....	v
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល .....	vi
សេចក្តីថ្លែងរបស់ប្រធាននាយកប្រតិបត្តិ .....	viii
<b>ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ .....</b>	<b>១</b>
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ .....	១
ខ. លក្ខណៈនៃធុរកិច្ច .....	១
គ. ព្រឹត្តិការណ៍សំខាន់ៗរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ .....	២
ឃ. ស្ថានភាពទីផ្សារ .....	៣
ង. ស្ថានភាពប្រកួតប្រជែង .....	៤
ច. ផែនការអនាគត .....	៤
ឆ. កត្តាហានិភ័យ .....	៥
<b>ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច .....</b>	<b>៦</b>
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក .....	៦
ខ. រចនាសម្ព័ន្ធចំណូល .....	៦
<b>ផ្នែកទី ៣- ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម .....</b>	<b>៧</b>
ក. អង្គការលេខ .....	៧
ខ. ក្រុមប្រឹក្សាភិបាល .....	៨
គ. បុគ្គលិកជាន់ខ្ពស់ .....	៨
<b>ផ្នែកទី ៤ - ព័ត៌មានអំពីការជួញដូរមូលបត្រ និងភាគហ៊ុនរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ .....</b>	<b>៩</b>
ក. ព័ត៌មានអំពីមូលបត្រ .....	៩
ខ. ថ្លៃ និងបរិមាណជួញដូរមូលបត្រ .....	១០
គ. ភាគហ៊ុនដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ (ចាប់ពី ៣០% ឡើងទៅ) .....	១០
ឃ. ភាគហ៊ុនដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន (ចាប់ពីចំនួន ១% ឡើងទៅ) .....	១១
ង. ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ) .....	១១
<b>ផ្នែកទី ៥ - របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង .....</b>	<b>១២</b>

ផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ..... ១៥

ផ្នែកទី ៧ - ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ និងទំនាស់ផលប្រយោជន៍..... ១៦

- ក. ប្រតិបត្តិការសំខាន់ៗជាមួយភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅនៃមូលបត្រកម្ពុសិទ្ធិកំពុងធ្វើចរាចរលើទីផ្សារ..... ១៦
- ខ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល និងបុគ្គលជាន់ខ្ពស់..... ១៦
- គ. ប្រតិបត្តិការជាមួយអភិបាល និងភាគហ៊ុនិកពាក់ព័ន្ធនឹងការទិញ-លក់ទ្រព្យសកម្ម និងសេវាកម្ម..... ១៦
- ឃ. ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល បុគ្គលិកជាន់ខ្ពស់ និងភាគហ៊ុនិក ដែលមានភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅ..... ១៦
- ង. ប្រតិបត្តិការសំខាន់ៗ ជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់បុគ្គលចុះបញ្ជី លក់មូលបត្រក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬ ក្រុមហ៊ុនហូលឌីង របស់បុគ្គលចុះបញ្ជីលក់មូលបត្រ ដែលទំនាក់ទំនងរបស់បុគ្គលទាំងនោះ កើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែងណាមួយ ដែលបានធ្វើឡើងដោយបុគ្គលចុះបញ្ជីលក់មូលបត្រ..... ១៧
- ច. ប្រតិបត្តិការសំខាន់ៗ ជាមួយបុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាល..... ១៧
- ឆ. ប្រតិបត្តិការសំខាន់ៗ ជាមួយអភិបាលដែលកាន់មុខតំណែងណាមួយ នៅក្នុងសមាគម ឬ អង្គការមិនស្វែងរកប្រាក់ចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀត ក្រៅពីបុគ្គលចុះបញ្ជីលក់មូលបត្រ..... ១៧
- ជ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ដែលទទួលបានផលប្រយោជន៍ពីបុគ្គលចុះបញ្ជីលក់មូលបត្រ ទោះជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុ..... ១៧

ផ្នែកទី ៨ - ការពិភាក្សា និងវិភាគរបស់គណៈគ្រប់គ្រង..... ១៨

- ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ..... ១៨
- ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ..... ២១
- គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល..... ២២
- ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ..... ២២
- ង. ផលប៉ះពាល់នៃអតិផលណា..... ២៨
- ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល..... ២៨

ផ្នែកទី ៩ - ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន..... ៣០

ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ..... ៣១

# ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

## ក. អគ្គសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក
ជាអក្សរឡាតាំង	PRASAC Microfinance Institution Plc.
លេខកូដស្តង់ដារ	KH២០០០១៣១A៤២
ទីស្នាក់ការ	អគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	+៨៥៥ ២៣ ៩៩៩ ៩១១ / +៨៥៥ ៨៦ ៩៩៩ ៩១១
លេខទូរសារ	+៨៥៥ ២៣ ២១៦ ៣៦២
វេបសាយ	<a href="http://www.prasac.com.kh">www.prasac.com.kh</a>
អ៊ីម៉ែល	<a href="mailto:info@prasac.com.kh">info@prasac.com.kh</a>
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០០១១៥៧ កាលបរិច្ឆេទ៖ ១១ កញ្ញា ២០១១
លេខអាជ្ញាប័ណ្ណអាជីវកម្ម	ម.ហ ១០ ចេញដោយ៖ ធនាគារជាតិនៃកម្ពុជា កាលបរិច្ឆេទ៖ ១៩ តុលា ២០១២
សេចក្តីសម្រេចអនុញ្ញាតនិងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន	០៦៧/២០គ.ម.ក/ស.ស.រ កាលបរិច្ឆេទ៖ ៣០ មីនា ២០២០
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក អ៊ុំ សមធឿន

## ខ. លក្ខណៈនៃបុរិស្ថ

ប្រាសាក់ មានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា និងធ្វើប្រតិបត្តិការជាង ២៧ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ បច្ចុប្បន្ននេះ ប្រាសាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំជាងគេ បើគិតពីទ្រព្យសកម្ម សម្លៀកឥណទាន គុណភាពឥណទាន ប្រាក់ចំណេញ ប្រាក់បញ្ញើពីអតិថិជន និងឈ្មោះល្អជាប់កំពូលក្នុងចំណោមគ្រឹះស្ថានធនាគារធំៗចំនួន ៥ នៅក្នុងប្រទេសកម្ពុជា។

ប្រាសាក់ ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប មានជាអាទិ៍សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រសំរាមនិងកាកសំណល់រឹង បង់ថ្លៃសិក្សា ទិញកាតទូរស័ព្ទពីគ្រប់ប្រព័ន្ធ ផ្ទេរប្រាក់ឆ្លងធនាគារទៅមករវាងគ្រឹះស្ថានជាសមាជិកប្រព័ន្ធចាគង និងប្រព័ន្ធវិធានផ្ទេរប្រាក់ឆ្លងសាខាប្រាសាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ខេមបូឌានស៊ែរស្ទីច (CSS) ឬ សេវាដកប្រាក់តាមម៉ាស៊ីនអេដីអឹម របស់ធនាគារជាសមាជិក CSS សេវាទូទាត់ហ្វេស សេវាបើកប្រាក់បៀវត្សអេដីអឹម ម៉ាស៊ីនដាក់ប្រាក់ ប្រាសាក់ម៉ូបាលប៊ែងយីង (PRASAC Mobile Banking) ប្រាសាក់អ៊ិនធឺណិតប៊ែងយីង (PRASAC

Internet Banking) ម៉ាស៊ីនឆ្លុះកាត សេវាបញ្ជាក់សមតុល្យគណនី សេវាបញ្ជាក់ការទូទាត់អចិន្ត្រៃយ៍ និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗ ទៀត។

ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដោយមានទ្រព្យសកម្មសរុបចំនួន ៤.៣២១ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ប្រាសាក់មានបណ្តាញការិយាល័យសាខាធំជាងគេលំដាប់ទី២ ដោយមានសាខាចំនួន ១៨២ ទីតាំងនៅក្នុងប្រទេស កម្ពុជា។ ប្រាសាក់ មានប្រតិបត្តិការហិរញ្ញវត្ថុជ័រិមមាំ ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានប្រព័ន្ធធនាគារស្នូលទំនើបប្រកប ដោយតម្លាភាព សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងសាធារណជន។

**គ. ព្រឹត្តិការណ៍សំខាន់ៗរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ**

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ប្រាសាក់ បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន។ ខាងក្រោមនេះជាព្រឹត្តិការណ៍ សំខាន់ៗ អំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងឆ្នាំ ២០២១ ៖

- ប្រាសាក់ ដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រថ្លៃប្រមូលសំរាម របស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ។
- ប្រាសាក់ ដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រអគ្គិសនីខេត្តតាកែវ ខេត្តស្វាយរៀង ក្រុងបាវិត ជីកូ និងស្រុកកំពង់ឆ្នាំង តាមរយៈ PRASAC Mobile Banking និង PRASAC Internet Banking យ៉ាងលឿនរហ័ស និងងាយស្រួល បានគ្រប់ទីកន្លែង គ្រប់ពេលវេលា និងមិនអស់កម្រៃសេវា។
- ប្រាសាក់ ដាក់ឱ្យប្រើប្រាស់សេវាទិញកាតទូរស័ព្ទមិត្តហ្វូន ដោយស្វ័យប្រវត្តិដោយមិនបាច់ប្រើលេខកូដតាមរយៈសេវា ធនាគារចល័ត និងម៉ាស៊ីនអេធីអឹមប្រាសាក់ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនអស់កម្រៃសេវា។
- ប្រាសាក់ បានទទួលលិខិតថ្លែងអំណរគុណនិងកោតសរសើរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការណ៍ដែលប្រាសាក់ បានចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធដារ ជូនរដ្ឋ ហើយមានឈ្មោះជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី២ ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់ ក្នុងឆ្នាំ២០២០។
- ប្រាសាក់ កសាងអគារបណ្តាលយថ្មីសន្លាងមួយនៅអន្តរាគមន៍ ព្រែកតាកូរ ស្ថិតក្នុងខេត្តកណ្តាល។ ការណ៍នេះធ្វើ ឱ្យគម្រោងបណ្តាលយប្រាសាក់កើនឡើងដល់ ៤២ អគារ។
- ប្រាសាក់ ដាក់ឱ្យដំណើរការសេវាទូទាត់ថ្លៃសិក្សារបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តាមរយៈកម្មវិធី PRASAC Mobile Banking។
- ប្រាសាក់ បង្កើនដើមទុនចុះបញ្ជីរហូតដល់ ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រប្រតិបត្តិការនិងពង្រីកបន្ថែមទំនើបកម្ម សេវាហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបម្រើអតិថិជនកាន់តែប្រសើរ។ នៅចុងឆ្នាំនេះដដែល ដើមទុននេះដែលបានមកពីភាគទុនិក ចំនួន៤ ត្រូវបានបែងចែកក្នុងចំណោមភាគទុនិក២គឺ Kookmin Bank Co., Ltd ("KB") និងធនាគារ គូកមីន កម្ពុជា ភីអិលស៊ី ("KBC")។
- ប្រាសាក់ ចូលរួមក្នុង «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២» ដែលជាគំនិតផ្តួច ផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់កម្លាំងដែលមានការប្រាក់ទាប ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។
- ប្រាសាក់ បានធ្វើទំនើបកម្មកម្មវិធីសេវាធនាគារចល័តរបស់ខ្លួន ជាមួយការចន្លើទាំងស្រុង ដោយបន្ថែមសេវានិងមុខងារ ទំនើបថ្មីៗមួយចំនួន ការបើកគណនីបញ្ជើមានកាលកំណត់បានដោយខ្លួនឯង ការកំណត់លេខសម្ងាត់ថ្មី ការចូល ប្រើប្រាស់ដោយលេខទូរស័ព្ទ ការចែករំលែកព័ត៌មានគណនី និងមុខងារផ្សេងទៀត ដែលអនុញ្ញាតឱ្យអតិថិជនធ្វើ ប្រតិបត្តិការធនាគារប្រកបដោយសុវត្ថិភាព នៅលើទូរស័ព្ទផ្ទាល់ខ្លួន គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនចាំបាច់ជួប ផ្ទាល់ជាមួយបុគ្គលិកប្រាសាក់ ឬ អញ្ជើញទៅសាខាប្រាសាក់ឡើយ។

- ប្រាសាក់ បានចុះកិច្ចព្រមព្រៀងឥណទានចំនួន ៣ សម្រាប់រយៈពេល ៣ ឆ្នាំ ដោយមានទឹកប្រាក់សរុបចំនួន ៦០,៥០ លានដុល្លារអាមេរិក ជាមួយធនាគារក្នុងស្រុក និងធនាគារក្រៅស្រុក មានចំនួនទឹកប្រាក់ ៣៣ លានដុល្លារអាមេរិក និង ២៧,៥០ លានដុល្លារអាមេរិក រៀងគ្នាដើម្បីគាំទ្រដល់សកម្មភាពកម្ចីរបស់ប្រាសាក់។
- ប្រាសាក់ បានចុះកិច្ចព្រមព្រៀងឥណទានចំនួន ២ សម្រាប់រយៈពេល ៣ ឆ្នាំ ជាមួយម្ចាស់ផ្តល់ហិរញ្ញប្បទានក្រៅស្រុក ដែលមានទឹកប្រាក់សរុបចំនួន ២២,៥០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពកម្ចីរបស់ប្រាសាក់។
- ប្រាសាក់ បានចុះកិច្ចព្រមព្រៀងឥណទានចំនួន ៥ សម្រាប់រយៈពេល ៣ ឆ្នាំ ជាមួយម្ចាស់ផ្តល់ហិរញ្ញប្បទានក្រៅស្រុក និងក្នុងស្រុក មានទឹកប្រាក់សរុបចំនួន ២៨ លានដុល្លារអាមេរិក ដែលក្នុងនោះមានកម្ចីជាប្រើប័ណ្ណរៀប គិតជាដុល្លារអាមេរិកមានចំនួន ១០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពកម្ចីរបស់ប្រាសាក់។
- ប្រាសាក់ ទទួលបានអនុបណ្តុលក្នុងចំនួនទឹកប្រាក់ ១៧,៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ ឆ្នាំ ពីអ្នកផ្តល់កម្ចី responsAbility។
- ប្រាសាក់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានជាក្រុម ដែលបានបង្កើតឡើងក្នុង រយៈពេល ៣ ឆ្នាំ ក្នុងចំនួនទឹកប្រាក់ ១៩៩ លានដុល្លារអាមេរិក ជាមួយក្រុមធនាគារដែលដឹកនាំដោយក្រុមហ៊ុន Cathay United Bank ("CUB"), Kookmin Bank ("KB"), and Taishin International Bank Co., Ltd. ("Taishin") ដើម្បីគាំទ្រដល់សកម្មភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន។

**២៥. ស្ថានភាពទីផ្សារ**

ប្រព័ន្ធធនាគារទាំងមូលរបស់ប្រទេសកម្ពុជាក្សានភាពធន់ ដោយរក្សាបានកំណើនទាំងការផ្តល់ឥណទាន និងប្រាក់បញ្ញើនៅក្នុងឆ្នាំ២០២១ ទោះបីប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

មានធនាគារពាណិជ្ជចំនួន ៥៤ ធនាគារឯកទេសចំនួន ១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៩ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ប្រព័ន្ធធនាគារបាន បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យដែលងងឹតប៉ះពាល់។ ធនាគារជាតិនៃកម្ពុជាបានបន្តរក្សាការបន្ធូរបន្ថយបទប្បញ្ញត្តិនិងផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ សម្រាប់រក្សានិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច។ ជាមួយគ្នានេះ ការបែងចែកប្រាក់ចំណេញរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបាន ផ្អាកជាបណ្តោះអាសន្ន ដើម្បីលើកទឹកចិត្តឱ្យបង្កើនការវិនិយោគបន្ថែមក្នុងប្រព័ន្ធធនាគារ សំដៅពង្រឹងដើមទុនឱ្យកាន់តែរឹងមាំ។

ជាលទ្ធផល កំណើនឥណទានបានបន្តកើនឡើង ២១,២% (ឈានដល់ ១៨៦,៤ ទ្រីលានរៀល ស្មើនឹង ៤៥,៧ ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។ ម្យ៉ាងទៀត ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស ដែលមានចំណូលធ្លាក់ចុះ និងគ្រប់គ្រងសម្ពាធមកលើឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបានអនុញ្ញាតឱ្យបន្តរៀបចំឥណទានឡើងវិញលើគ្រប់វិស័យ ដែលសរុបមានចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ពាន់លានដុល្លារអាមេរិក)។ គួររំលឹកថា ជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជនដែលមានអត្រា ១៥,៤% (ឈានដល់ ១៥៧,១ ទ្រីលានរៀល ស្មើនឹងប្រមាណ ៣៨,៥ ពាន់លានដុល្លារអាមេរិក)។ បរិយាបន្នហិរញ្ញវត្ថុបានកើនឡើងដោយចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ១២,១ លានគណនី (កើនឡើង ៤០,៧%) និងគណនីឥណទានអតិថិជនកើនដល់ ៣,៣ លានគណនី (កើនឡើង ៥,១%) ។



**១. ស្ថានភាពប្រកួតប្រជែង**

ការប្រកួតប្រជែងក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមានលក្ខណៈខ្លាំងក្លា។ ទោះយ៉ាងនេះក្តី បច្ចុប្បន្ន ប្រាសាក់ ឈរលំដាប់ទី ១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថាន ១ ក្នុងចំណោមធនាគារធំៗទាំង ៥ ក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលយើងបានប្រកួតប្រជែង ជាទូទៅវិវត្តទៅរកភាពខ្លាំង។ យើងក៏បានជួបប្រទះនូវការប្រកួតប្រជែងនៅក្នុងភូមិសាស្ត្រ និងចំណែកទីផ្សារអាជីវកម្មមួយចំនួនផងដែរពីស្ថាប័នថ្មីៗ។ ថ្វីបើការប្រកួតប្រជែងមានការកើនឡើងយើងនៅតែរក្សាបានជំហរនាំមុខគេ ហើយបានធ្វើការវិនិយោគសំខាន់ៗលើសមត្ថភាពបុគ្គលិក ដំណើរការ និងបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវការដល់អតិថិជនថ្មី និងចាស់តាមគន្លងរបស់យើង។

ដោយប្តេជ្ញាចិត្តក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលជាទីទុកចិត្ត ប្រាសាក់ ទទួលបានកេរ្តិ៍ឈ្មោះជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើដ៏គួរឱ្យជឿជាក់ ជាមួយនឹងលទ្ធផលហិរញ្ញវត្ថុយ៉ាងរឹងមាំ និងកំណើនប្រកបដោយនិរន្តរភាព។ យើងមានលទ្ធភាពផ្តល់ជូនផលិតផលនិងសេវាហិរញ្ញវត្ថុសម្បូរបែបដល់បណ្តាសហគ្រាសធុនតូចបំផុត ធុនតូច ធុនមធ្យម និងឯកត្តជន ទន្ទឹមនឹងការធ្វើឱ្យខ្លួនយើងក្លាយ ជាអ្នកផ្តល់សេវាធនាគារដែលគួរឱ្យទុកចិត្ត ងាយស្រួលប្រើប្រាស់ទំនើប និងទទួលបានការប្រើប្រាស់បានយ៉ាងងាយស្រួល។

ដើម្បីពង្រឹងជំហរដ៏រឹងមាំរបស់យើងនៅក្នុងទីផ្សារប្រកួតប្រជែង និងដើម្បីរក្សាបាននូវការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយបំផុតនេះ ប្រាសាក់ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើការអភិវឌ្ឍផលិតផលនិងសេវាកម្មថ្មីៗ ដូចខាងក្រោម៖

- សេវាឥណទានដែលសមស្របនឹងសហគ្រាសធុនតូចបំផុត ធុនតូច និងធុនមធ្យម ដែលជាផ្ទាំងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
- ការអភិវឌ្ឍសេវាធនាគារកាន់តែច្រើន ដើម្បីទាក់ទាញអតិថិជនច្រើនប្រភេទ
- បន្តការអភិវឌ្ឍសេវាដែលប្រើបច្ចេកវិទ្យាទំនើប ជាពិសេសសេវាធនាគារចល័តប្រាសាក់ (Mobile Banking and Internet Banking) និងសេវាផ្សេងទៀត
- បន្តការអភិវឌ្ឍការទូទាត់ដោយមិនប្រើសាច់ប្រាក់ (ប្រើ QR កូដ) និងចាប់ដៃគូសហការជាមួយបណ្តាហាងទំនិញ និងសេវា ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា
- ពង្រីកការិយាល័យសាខា និងបណ្តាញម៉ាស៊ីនអេដអិម និងម៉ាស៊ីនដាក់ប្រាក់
- ពង្រឹងគុណភាពសេវាកម្ម ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

**២. ផែនការអនាគត**

ដោយការសម្លឹងឆ្ពោះទៅមុខ វិស័យសេវាកម្មហិរញ្ញវត្ថុនឹងត្រូវបានកែលម្អបន្ថែមទៀតតាមរយៈនវានុវត្តន៍ និងការផ្លាស់ប្តូរនៃបច្ចេកវិទ្យាដ៏លឿនរហ័ស។ យើងបានរៀបចំបង្កើនសមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ សន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិត និងហានិភ័យនៃការក្លែងបន្លំ ព្រមទាំងទិដ្ឋភាពនៃបទប្បញ្ញត្តិដែលតែងតែប្រែប្រួល។ យើងនឹងបន្តពង្រឹងការអនុវត្តគោលការណ៍ណែនាំស្តីពីសន្តិសុខព័ត៌មានវិទ្យារបស់ធនាគារជាតិនៃកម្ពុជា។

ប្រាសាក់ នឹងបន្តវិនិយោគលើអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ធនធានមនុស្ស និងនាមករណ៍របស់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អជូនអតិថិជន និងជ្រោមជ្រែងដល់ពួកគាត់ឱ្យទទួលបានទំនុកចិត្តលើអនាគតហិរញ្ញវត្ថុរបស់ពួកគាត់។ យើងរក្សានូវប្តេជ្ញាការពារហានិភ័យឱ្យបានរឹងមាំ និងផ្តោតលើខ្ពស់ភាពនៃប្រតិបត្តិការ ព្រមទាំងលើកម្ពស់វប្បធម៌នៃការធ្វើបរិយាប័ន្នដ៏លេចធ្លោ ដើម្បីនាំមកនូវអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់របស់យើង។

**៨. កត្តាហានិភ័យ**

**១. ការវិភាគ**

ក្នុងឆ្នាំ២០២១ ប្រាសាក់បានមើលឃើញហានិភ័យចម្បងចំនួនពីរ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងគុណភាពផលប៉ុក្រ របស់ប្រាសាក់ ។

- **កត្តាជំងឺកូវីដ-១៩:** នៅតែបន្តផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២១។ បើទោះបីជាកូវីដ-១៩ នៅតែបន្ត ក៏សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកើន (១,៩% ព្យាករណ៍ដោយធនាគារ អភិវឌ្ឍន៍អាស៊ី) ក្នុងឆ្នាំ២០២១ មានភាពល្អប្រសើរជាងឆ្នាំ២០២០ ដែលសេដ្ឋកិច្ចរបស់កម្ពុជាថយចុះ (-៣,១% ទិន្នន័យ របស់ធនាគារអភិវឌ្ឍន៍អាស៊ី) ក្នុងនោះវិស័យទេសចរណ៍មានផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខ្ពស់ជាងវិស័យដទៃទៀត ដូចជាវិស័យអាជីវកម្ម សំណង់ ឬ កសិកម្ម។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឱ្យគ្រប់ស្ថាប័នហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជាទាំងអស់ឱ្យធ្វើកម្ចីរៀបចំឡើងវិញ និងផ្តល់លក្ខខណ្ឌងាយស្រួលដល់អតិថិជនក្នុងការសងត្រឡប់។
- **និយោជិក:** និយោជិក គឺជាទ្រព្យសម្បត្តិមានតម្លៃបំផុតរបស់ស្ថាប័ន ហើយប្រាសាក់តែងតែយកចិត្តទុកដាក់ថែទាំ ការពារ និងផ្តល់អាទិភាពចំពោះនិយោជិកមុនគេក្នុងការទប់ស្កាត់កុំឱ្យឆ្លង។

**២. ទស្សនៈអ្នកគ្រប់គ្រង និងវិធានការទប់ស្កាត់**

បើទោះបីកត្តាហានិភ័យសំខាន់ៗទាំង២កើតមានឡើងក៏ដោយ ក៏ប្រាសាក់នៅតែអាចគ្រប់គ្រង និងកាត់បន្ថយហានិភ័យ ទាំងនោះ បានដោយយោងលើគោលនយោបាយរបស់ស្ថាប័ន ដែលបង្កើតឡើងតាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង ប្រទេស ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា។ ការចាត់វិធានការរបស់ស្ថាប័នមានដូច ខាងក្រោម៖

- **ការគ្រប់គ្រងហានិភ័យឥណទាន**
  - បន្តការយកចិត្តទុកដាក់និងតាមដានពីការវិវត្តន៍នៃគុណភាពផលប៉ុក្រកម្ចីជាប្រចាំ
  - រឹតបន្តឹងគោលការណ៍ និងជាពិសេសការកំណត់លក្ខណៈវិនិច្ឆ័យរបស់អតិថិជនកម្ចី
  - រឹតបន្តឹងលើការវិភាគមុខរបរ/ទ្រព្យដាក់ធានារបស់អតិថិជន
  - រឹតបន្តឹងលើការអនុម័តកម្ចី។
- **ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ**
  - ដាក់ចេញនូវការណែនាំ ការការពារជំងឺកូវីដ-១៩ ដល់បុគ្គលិក
  - ធ្វើការតាមដានសុខភាពរបស់បុគ្គលិកជាប្រចាំថ្ងៃ
  - ត្រួតពិនិត្យអនាម័យនៅតាមសាខាជាប្រចាំថ្ងៃ
  - បែងចែកបុគ្គលិកធ្វើការតាមសាខា
  - ការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ប្រសិនបើនិយោជិកមានអាការៈផ្តាសាយ ឬក៏ធ្វើដំណើរទៅកាន់តំបន់ដែលមានការឆ្លងជំងឺ
  - ណែនាំដល់បុគ្គលិកទាំងអស់ឱ្យពាក់ម៉ាស់ជាប្រចាំនៅក្នុងសាលបម្រើអតិថិជន
  - ធ្វើការវាស់កម្ដៅមុនពេលអនុញ្ញាតឱ្យចូលការិយាល័យ
  - លាងសម្អាតដៃជាមួយអាល់កុល
  - មិនអនុញ្ញាតឱ្យមានការជួបជុំជាក្រុម ដែលមានសមាជិកចូលរួមច្រើន
  - ធ្វើការប្រជុំ/ការបង្រៀនតាម Zoom។

## ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

### ក. លទ្ធផលសំខាន់ៗសម្រេចបាន ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

លទ្ធផលសំខាន់ៗសម្រេចបាន	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០១៩
<b>សេវាឥណទាន</b>			
ចំនួនអតិថិជនសេវាឥណទាន	៤៦៥.១៤៩	៤៤២.៨៣៣	៤១៧.០៤៤
សម្លៀកឥណទានសរុប (លានរៀល)	១៥.២៧០.៨១២	១២.២៤៩.០៤២	១០.១៦៤.៩១៨
<b>សេវាបញ្ជីសន្សំ</b>			
ចំនួនអតិថិជនសេវាបញ្ជីសន្សំ	៦៦០.៩៧៦	៦២៧.១៨៨	៦០០.២០៤
សមតុល្យប្រាក់បញ្ជីសន្សំសរុប (លានរៀល)	១០.៦៥៤.៣៧៦	៨.៥៤២.៦៩១	៧.៤៨០.៦៩២
<b>ផ្សេងៗ</b>			
ចំនួនការិយាល័យ	១៨២	១៨២	១៨០
ចំនួនបុគ្គលិក	៩.៣៣០	៩.០៤២	៩.០៩១
ចំនួនម៉ាស៊ីនឆ្លុកកាត	៥០៥	៥១៤	៥០៩
ចំនួនម៉ាស៊ីនអេធីអឹម	១៤១	១៤១	១៣៥
ចំនួនប័ណ្ណអេធីអឹមកំពុងដំណើរការ	៥៣.៤៥៤	៥៦.០៦០	៥៧.៨៣៤
ចំនួនអ្នកប្រើប្រាស់សេវាធានាការចល័តកំពុងដំណើរការ	៣៩.៨៥៦	២១.២១៣	១៥.៤៣១

### ខ. វេនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	២០២១		២០២០		២០១៩	
		ទឹកប្រាក់សរុប (លានរៀល)	ភាគរយ (%)	ទឹកប្រាក់សរុប (លានរៀល)	ភាគរយ (%)	ទឹកប្រាក់សរុប (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	២.០៥៦.៧៥០	៩៦,១៨%	១.៧៥៤.៤៣៧	៩៦,១១%	១.៤៤៣.៥៤៧	៩២,២៥%
២	ចំណូលកម្រៃ ជើងសារ	៣៥.០៥៧	១,៦៤%	២៨.០៤០	១,៥៤%	៧៣.៩៣៤	៤,៧២%
៣	ចំណូលផ្សេងៗ	៤៦.៦៨៩	២,១៨%	៤២.៨៧៩	២,៣៥%	៤៧.៣៨៤	៣,០៣%
	<b>ចំណូលសរុប</b>	<b>២.១៣៨.៤៩៦</b>	<b>១០០%</b>	<b>១.៨២៥.៣៥៦</b>	<b>១០០%</b>	<b>១.៥៦៤.៨៦៥</b>	<b>១០០%</b>



**ខ. ក្រុមប្រឹក្សាភិបាល**

**សមាសភាពក្រុមប្រឹក្សាភិបាល**

ល.រ	ឈ្មោះអភិបាល	តំណែង	កាលបរិច្ឆេទ ក្លាយជាអភិបាល	កាលបរិច្ឆេទ បញ្ចប់អាណត្តិ
១	លោក Kwi Sang JUN	ប្រធាន	១០ មេសា ២០២០	០៩ មេសា ២០២៣
២	លោក Ji Kyu JANG	អភិបាល	១០ មេសា ២០២០	០៩ មេសា ២០២៣
៣	លោកបណ្ឌិត Dong Hyun CHOI	អភិបាល	២៧ តុលា ២០២១	២៦ តុលា ២០២៤
៤	លោក Jaehong PAK	អភិបាលឯករាជ្យ	២៧ តុលា ២០២១	២៦ តុលា ២០២៤
៥	លោក Kyung Cheon LEE	អភិបាលឯករាជ្យ	២៧ តុលា ២០២១	២៦ តុលា ២០២៤
៦	លោក ច័ន្ទ សុផល	អភិបាលឯករាជ្យ	២៧ តុលា ២០២១	២៦ តុលា ២០២៤

**សម្គាល់:** អភិបាលនីមួយៗ ត្រូវបានកំណត់រយៈពេល បី (៣)ឆ្នាំ គិតចាប់ពីថ្ងៃតែងតាំងរហូតដល់ក្រុមប្រឹក្សាភិបាលនោះ លាលយប់ ឬត្រូវបានដកចេញ។ ប៉ុន្តែអភិបាលនីមួយៗ អាចត្រូវបានតែងតាំងឡើងវិញ ហើយត្រូវបានកំណត់ត្រឹមរយៈពេលប្រាំបួន (៩)ឆ្នាំ តែប៉ុណ្ណោះ។

**គ. មុន្នលិកជាន់ខ្ពស់**

**សមាសភាពមុន្នលិកជាន់ខ្ពស់**

ល.រ	ឈ្មោះ	ភេទ	តំណែង
១	លោក អ៊ុំ សមអឿន	ប្រុស	ប្រធាននាយកប្រតិបត្តិ
២	លោក គង់ ស៊ាន	ប្រុស	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ
៣	លោក វី វណ្ណា	ប្រុស	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម
៤	លោក ប៉ែន សុវណ្ណសុខស៊ីថា	ប្រុស	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកទីផ្សារ
៥	លោក ហឿន ហុនី	ប្រុស	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស

**សម្គាល់:** ព័ត៌មានលម្អិតពាក់ព័ន្ធអភិបាលកិច្ចសាជីវកម្មមានភ្ជាប់ជាឧបសម្ព័ន្ធ។

## ផ្នែកទី ៤ - ព័ត៌មានអំពីការដ្ឋានធុរកិច្ចមូលបត្រ និងភាគហ៊ុន របស់បុគ្គលចុះបញ្ជីលក់មូលបត្រ

### ក. ព័ត៌មានអំពីមូលបត្រ

#### ១. ព័ត៌មានអំពីមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)

- ឈ្មោះមូលបត្រកម្មសិទ្ធិ មិនមាន
- និមិត្តសញ្ញាមូលបត្រកម្មសិទ្ធិ មិនមាន
- ចំណាត់ថ្នាក់នៃមូលបត្រកម្មសិទ្ធិ មិនមាន
- តម្លៃចារឹកក្នុងមួយឯកត្តាមូលបត្រកម្មសិទ្ធិ មិនមាន
- ថ្លៃលក់ក្នុងមួយឯកត្តាមូលបត្រកម្មសិទ្ធិ (IPO Price) មិនមាន
- បរិមាណមូលបត្រកម្មសិទ្ធិសរុបទាំងអស់ដែលកំពុងធ្វើចរាចរលើទីផ្សារ មិនមាន
- មូលធនបន្ថែមកម្មសិទ្ធិ មិនមាន
- ឈ្មោះទីផ្សារមូលបត្រប្រតិបត្តិ មិនមាន

#### ២. ព័ត៌មានអំពីមូលបត្របំណុល (ករណីចុះបញ្ជីលក់មូលបត្របំណុល)

ព័ត៌មាន	ហិរយាយ
ប្រភេទមូលបត្របំណុល	សញ្ញាបណ្ណសាជីវកម្មប្រាសាក់
និមិត្តសញ្ញាមូលបត្របំណុល	PRA២MA
កាលបរិច្ឆេទនៃការបោះផ្សាយ	២៣ មេសា ២០២០
តម្លៃសរុបនៃមូលបត្របំណុលដែលកំពុងចរាចរ	មិនមាន
បរិមាណមូលបត្របំណុលសរុប	១២៧.២០០.០០០.០០០ រៀល
បរិមាណមូលបត្របំណុលសរុបទាំងអស់	១២៧.២០០.០០០.០០០ រៀល
ឥណ្ឌប្រតិទាន	២៣ មេសា ២០២៣
ការវិភាគទូទាត់គូប៉ុង	២៣ មេសា និង ២៣ តុលា
អត្រាគូប៉ុង (%)	៧,៥០% ក្នុង១ឆ្នាំ
តម្លៃសរុបនៃការទូទាត់គូប៉ុង	៩.៥៤០.០០០.០០០ រៀល
ចំណាត់ថ្នាក់លទ្ធភាពសង (ប្រសិនបើមាន)	ក្រុមហ៊ុនបោះផ្សាយ បោះផ្សាយសញ្ញាបណ្ណមានបុគ្គលធានាដោយស្ថាប័ន CGIF។ យោងតាមប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ពុំមានលក្ខខណ្ឌតម្រូវឱ្យធ្វើចំណាត់ថ្នាក់

	<p>លទ្ធភាពសងលើសញ្ញាបណ្ណសាជីវកម្មនោះទេ ប៉ុន្តែបុគ្គលធានាតម្រូវឱ្យមានចំណាត់ថ្នាក់លទ្ធភាពសង។ ភាពខ្លាំងរបស់ស្ថាប័ន CGIF ចំពោះលទ្ធភាពនៃការទូទាត់សង៖</p> <p>“AA/A-1+” កម្រិតសកល (រយៈពេលវែង &amp; រយៈពេលខ្លី) ទស្សនវិស័យស្ថេរភាព កំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&amp;P នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។</p> <p>“gAAA/seaAAA/AAA” កម្រិតសកល/អាស៊ាន/ជាតិ ទស្សនវិស័យស្ថេរភាព កំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង RAM Rating នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។</p> <p>“AAA” កម្រិតជាតិទស្សនវិស័យស្ថេរភាព កំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង MARC នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។</p> <p>“AAA” កម្រិតជាតិ ទស្សនវិស័យស្ថេរភាពកំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង TRIS Rating នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។</p> <p>“AAA” កម្រិតជាតិទស្សនវិស័យស្ថេរភាព កំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង Fitch Rating នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។</p>
--	---

**ខ. ថ្លៃ និងបរិមាណជួញដូរមូលបត្រ**

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ពុំមានការធ្វើពាណិជ្ជកម្មលើសញ្ញាបណ្ណសាជីវកម្មរបស់ប្រាសាក់ ដោយរក្សាតម្លៃដដែលនៅ ១០០.០០០ រៀលក្នុងមួយសញ្ញាបណ្ណ។

**គ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ (ចាប់ពី ៣០% ឡើងទៅ)**

ល.រ	ឈ្មោះ	សញ្ជាតិ	ចំនួនមូលបត្រ	ភាគរយ
១	KOOKMIN BANK CO., LTD.	សាធារណរដ្ឋកូរ៉េ	២៩៩.៩៩៩.៩៩៩	៩៩,៩៩៩៩៩៩៦៧%
<b>សរុប</b>			<b>២៩៩.៩៩៩.៩៩៩</b>	<b>៩៩,៩៩៩៩៩៩៦៧%</b>

**ឃ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន ( ចាប់ពីចំនួន ១% ឡើងទៅ )**

ល.រ	ឈ្មោះ	សញ្ជាតិ	ចំនួនមូលបត្រ	ភាគរយ
១	N/A			

**ង. ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ ( បី ) ឆ្នាំចុងក្រោយ ( ករណីចុះបញ្ជីលក់មូលបត្រកម្ពុជាសិទ្ធិ )**

ព័ត៌មាននាសម្រាប់ការបែងចែកភាគលាភ	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០១៩
ចំណេញសុទ្ធ	មិនមាន	មិនមាន	មិនមាន
ភាគលាភជាសាច់ប្រាក់សរុប	មិនមាន	មិនមាន	មិនមាន
ភាគលាភជាមូលបត្រកម្ពុជាសិទ្ធិសរុប	មិនមាន	មិនមាន	មិនមាន
ភាគលាភផ្សេងទៀត	មិនមាន	មិនមាន	មិនមាន
អនុបាតនៃការបែងចែកភាគលាភ (%)	មិនមាន	មិនមាន	មិនមាន
ទិន្នផលភាគលាភ (%)	មិនមាន	មិនមាន	មិនមាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្ពុជាសិទ្ធិ	មិនមាន	មិនមាន	មិនមាន



# ផ្នែកទី ៥ - របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង

## ១. សេចក្តីផ្តើម

ការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះនៃការប្រកបអាជីវកម្មធនាគារដែលមានសុវត្ថិភាព និងភាពត្រឹមត្រូវ។ ដើម្បីបង្កើតការត្រួតពិនិត្យ ផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ប្រាសាក់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយមានតួនាទី និងទំនួលខុសត្រូវច្បាស់លាស់សម្រាប់ផ្តល់ការវាយតម្លៃដោយឯករាជ្យ លើភាពគ្រប់ជ្រុងជ្រោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអនុវត្តដោយអ្នកគ្រប់គ្រង។ នាយកដ្ឋានសវនកម្ម រាយការណ៍ផ្ទាល់ទៅគណៈកម្មាធិការសវនកម្ម នៃក្រុមប្រឹក្សាភិបាល ។

នៅដំណាច់ឆ្នាំ២០២១ នាយកដ្ឋានមានបុគ្គលិកសវនកម្មផ្ទៃក្នុងជំនាញចំនួន ១០៨រូប ក្នុងនោះ ៩៣រូប បម្រើការនៅតាមការិយាល័យភូមិភាគ/សាខា។ នាយកដ្ឋាននឹងផ្លាស់ប្តូរទីតាំងការងាររបស់សវនករផ្ទៃក្នុងតាមភូមិភាគ គ្រប់ពេលប្រសិនបើនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានអំពីប្រសិទ្ធភាពនៃការងារសវនកម្ម ឬ/និង ទំនាស់ផលប្រយោជន៍ ។

## ២. វិសាលភាពនៃការធ្វើសវនកម្មក្នុងឆ្នាំ២០២១

- ផល ប៉ុន្តែកម្ចី (ត្រួតពិនិត្យឯកសារកម្ចី និងជួបសម្ភាសន៍អតិថិជនផ្ទាល់ ដើម្បីបញ្ជាក់ពីសមតុល្យនៅជំពាក់ និងផ្ទៀងផ្ទាត់ថាការផ្តល់កម្ចីអនុលោមតាមគោលនយោបាយឥណទាននិងគោលការណ៍ការពារអតិថិជនសម្រាប់កម្ចីថ្មីនិងកម្ចីចាស់)។
- សាច់ប្រាក់ជាក់ស្តែងនៅតាមសាខា (រាប់សាច់ប្រាក់ដោយមិនជូនដំណឹងជាមុន និងសង្កេតមើលការបើកទូសុវត្ថិភាព)។
- ប្រតិបត្តិការសាខា (ត្រួតពិនិត្យការគ្រប់គ្រងសាច់ប្រាក់ ប្រតិបត្តិការPOS ការផ្តល់សេវាកម្មអតិថិជន ប្រតិបត្តិការដាក់និងដកប្រាក់ ការចំណាយទូទៅ ប្រតិបត្តិការផ្ទេរប្រាក់ និងប្រាក់ចំណូលផ្សេងៗ ការរក្សាទុកឯកសារមានតម្លៃ និងការប្រឆាំងការសម្អាតប្រាក់ និងការប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរកម្ម)។
- នាយកដ្ឋានកណ្តាល (ត្រួតពិនិត្យមើល ការវាយតម្លៃលើលទ្ធផលការងារ និងការផ្តល់ប្រាក់កម្រៃ ការគ្រប់គ្រង និងការដោះស្រាយបណ្តឹងរបស់អតិថិជន ការអនុលោមតាមបទប្បញ្ញត្តិ និងការប្រឆាំងការសម្អាតប្រាក់ និងត្រួតពិនិត្យមើលការគ្រប់គ្រងការផ្តល់កម្ចី)។
- ព័ត៌មានវិទ្យា (ត្រួតពិនិត្យការគ្រប់គ្រងប្រព័ន្ធស្វ័យសេវាធនាគារ ការគ្រប់គ្រងទ្វារចូលការិយាល័យ និងប្រព័ន្ធការមេវ៉ាសុវត្ថិភាព ការគ្រប់គ្រងការផ្លាស់ប្តូរចេញវិទ្យុព័ត៌មាន ការគណនាដោយប្រព័ន្ធធនាគារស្នូល)។
- ករណីក្លែងបន្លំ និងការរំលោភបំពានគោលនយោបាយផ្ទៃក្នុង។

## ៣. ស្តង់ដារសម្រាប់ការអនុវត្តវិធានដីវៈនៃសវនកម្មផ្ទៃក្នុង

ការងាររបស់សវនកម្មផ្ទៃក្នុង អនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា បទបញ្ជាផ្ទៃក្នុងរបស់ប្រាសាក់ និងគោលបំណង និងវិធីសាស្ត្ររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

សវនកម្មផ្ទៃក្នុង ប្រតិបត្តិតាមភាគច្រើននៃការណែនាំដែលចាំបាច់របស់វិទ្យាស្ថានសវនកម្មផ្ទៃក្នុង (IIA) រួមមាន និយមន័យនៃការធ្វើសវនកម្មផ្ទៃក្នុង ក្រមសីលធម៌ និងស្តង់ដារអន្តរជាតិសម្រាប់ការអនុវត្តវិធានដីវៈនៃសវនកម្មផ្ទៃក្នុង ("ស្តង់ដារ")។ លើសពីនេះ

ទៀតសវនកម្មផ្ទៃក្នុងក៏ពិចារណាផងដែរទៅលើការណែនាំរបៀបធ្វើផ្សេងៗ របស់វិទ្យាស្ថានសវនកម្មផ្ទៃក្នុង(IIA) ដែលអាចអនុវត្តបាន ដើម្បីជាមគ្គុទេសក៍ក្នុងការប្រតិបត្តិការងារសវនកម្មរបស់ខ្លួន។

**៤. សង្ខេបលទ្ធផលសវនកម្ម**

- នាយកដ្ឋានសវនកម្មផ្ទៃក្នុង អនុវត្តសកម្មភាពសវនកម្ម ដោយផ្អែកលើផែនការសវនកម្មប្រចាំឆ្នាំដែលបានអនុម័តដោយ គណៈកម្មាធិការសវនកម្ម និងសម្របទៅនឹងប្រតិបត្តិការអាជីវកម្មជាក់ស្តែង។ ការធ្វើសវនកម្មដែលបានគ្រោងទុក និង មិនបានគ្រោងទុកដែលសម្រេចបានក្នុងឆ្នាំ២០២១ មានដូចខាងក្រោម៖

ល.រ	ផ្នែកត្រួតពិនិត្យ	សមិទ្ធផល	ការវាយតម្លៃ ប្រព័ន្ធត្រួតពិនិត្យ
<b>I. ការត្រួតពិនិត្យសាច់ប្រាក់ដោយមិនជូនដំណឹងមុន ការត្រួតពិនិត្យឥណទាន និងប្រតិបត្តិការសាខា</b>			
១.១	ការរាប់សាច់ប្រាក់ដោយមិនជូនដំណឹងមុន	១.៣២១ ដង	--
១.២	ត្រួតពិនិត្យកម្ចី (កម្ចីធម្មតា កម្ចីមិនដំណើរការ កម្ចីលុប ចេញពីបញ្ជីគ្រប់សាខា)	៧២.៨២៦ គណនី (១៣,៣៥% នៃចំនួនគណនីសរុប)	ខ្លាំង (សម្រាប់កម្ចីថ្មី)
១.៣	ប្រតិបត្តិការសាខា (១ដង ក្នុង១សាខា)	១៨១ សាខា	ពេញចិត្ត
<b>II. សវនកម្មនាយកដ្ឋានកណ្តាល</b>			
២.១	ការវាយតម្លៃលើលទ្ធផលការងារ និងការផ្តល់ប្រាក់កម្រៃ	១ ដង	ពេញចិត្ត
២.២	ការផ្តល់សេវាកម្ម និងការដោះស្រាយបណ្តឹង អតិថិជន	១ ដង	ពេញចិត្ត
២.៣	ការអនុលោមតាមបទប្បញ្ញត្តិ និងការប្រឆាំងការសម្អាតប្រាក់	១ ដង	ពេញចិត្ត
២.៤	ការគ្រប់គ្រងការផ្តល់កម្ចី	១ ដង	ត្រូវការកែលម្អ
<b>III. សវនកម្មព័ត៌មានវិទ្យា</b>			
៣.១	ការគ្រប់គ្រងប្រព័ន្ធស្វ័យសេវាធនាគារ	១ ដង	ពេញចិត្ត
៣.២	ការគ្រប់គ្រងទ្វារចូលការិយាល័យ និងប្រព័ន្ធការងារសុវត្ថិភាព	១ ដង	ពេញចិត្ត
៣.៣	ការគ្រប់គ្រងការផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន	១ ដង	ពេញចិត្ត
<b>IV. សវនកម្មដែលមិនបានគ្រោងទុក</b>			
៤.១	ការស៊ើបអង្កេត លើការក្លែងបន្លំ និងករណីមិនប្រក្រតីផ្សេងៗ	៧១ ដង	-
៤.២	ការស៊ើបអង្កេត លើអសមតុល្យសាច់ប្រាក់	១២ ដង	-

- នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចេញរបាយការណ៍ចំនួន **១.៤២០** ជូនថ្នាក់គ្រប់គ្រងភូមិភាគ/សាខា និងនាយក នាយកដ្ឋានពាក់ព័ន្ធ។
- នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានរាយការណ៍ពីលទ្ធផលសវនកម្ម ជូនគណៈកម្មាធិការសវនកម្មរៀងរាល់ត្រីមាស។

**៥. សេចក្តីសន្និដ្ឋាន**

ផ្អែកលើលទ្ធផលសវនកម្មក្នុងឆ្នាំ២០២១ នាយកដ្ឋានសវនកម្មផ្ទៃក្នុងសន្និដ្ឋានថា៖

- ស្ថាប័នបានបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារទ្រព្យសម្បត្តិរបស់ស្ថាប័ន និងប្រាក់បញ្ញើរបស់សាធារណៈជន ធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាបម្រើអតិថិជន ការពារកំហុសឆ្គងនានាដែលអាចកើតឡើងដោយចេតនា ឬអចេតនា និងដើម្បីធានាថាបុគ្គលិកអនុវត្តការងារគោរពតាមគោលនយោបាយ និងសេចក្តីណែនាំផ្សេងៗ។
- បុគ្គលិកទទួលបន្ទុក ទាំងនៅការិយាល័យកណ្តាល និងសាខា បានអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានក្នុងពេលធ្វើប្រតិបត្តិការប្រចាំថ្ងៃ។
- អ្នកគ្រប់គ្រងទទួលបន្ទុក បានអនុវត្តសកម្មភាពកែតម្រូវ និងសកម្មភាពការពារយ៉ាងមានប្រសិទ្ធភាព ចំពោះការរកឃើញ និងអនុសាសន៍នានាដែលបានលើកឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

បានអាន និងឯកភាព

កាលបរិច្ឆេទ: ១៧ មករា ២០២២

ហត្ថលេខា

**Pak Jaehong**

ប្រធានគណៈកម្មាធិការសវនកម្ម

កាលបរិច្ឆេទ: ១៧ មករា ២០២២

ហត្ថលេខា

**អ៊ុក សាវៀង**

នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

## ផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ

សូមពិនិត្យមើលឧបសម្ព័ន្ធនៃរបាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យដូចមានជូនភ្ជាប់។

## ផ្នែកទី ៧ - ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ និងទំនាក់ទំនងប្រយោជន៍

បុគ្គលចុះបញ្ជីលក់មូលបត្រត្រូវបង្ហាញពីព័ត៌មានប្រតិបត្តិការសំខាន់ៗ ជាមួយភាគីជាប់ពាក់ព័ន្ធនៅក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយ ដោយបញ្ជាក់ពីឈ្មោះ ទំនាក់ទំនងរវាងបុគ្គលចុះបញ្ជីលក់មូលបត្រ និងភាគីជាប់ពាក់ព័ន្ធ ទំហំនៃប្រតិបត្តិការ និងប្រភេទនៃផលប្រយោជន៍ដែលកើតចេញពីទំនាក់ទំនងនោះដូចខាងក្រោម៖

**ក. ប្រតិបត្តិការសំខាន់ៗជាមួយភាគីហ៊ុននិកដែលមានភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅ ដែលមូលបត្រកម្មសិទ្ធិកំពុងធ្វើការលើទីផ្សារ**

- កិច្ចសន្យាឥណទានបង្វិលពីធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) សាខាហុងកុង ដែលមានទឹកប្រាក់កម្ចីចំនួន ១០០ លានដុល្លារអាមេរិក។
- អនុបណ្តាលពីធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) សាខាហុងកុង ក្នុងទឹកប្រាក់កម្ចីចំនួន ៥០ លានដុល្លារអាមេរិក។
- ប្រាក់កម្ចីពីធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) សាខាកម្ពុជា ជាប្រាក់រៀល ដែលមានចំនួនទឹកប្រាក់ ៥ លានដុល្លារអាមេរិក។
- ឥណទានជាក្រុម ដែលទទួលបានពីធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) សាខាហុងកុង ជាមួយទំហំទឹកប្រាក់សរុបរហូតដល់ ១៥០ លានដុល្លារអាមេរិក។
- ប្រាក់កម្ចីពីធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) សាខាកម្ពុជា ដែលមានចំនួនទឹកប្រាក់ ៣ លានដុល្លារអាមេរិក។
- ប្រាក់កម្ចីពីធនាគារឯកទេស ខេប៊ី ដេហាន (KB Daehan Specialized Bank Plc) សាខាកម្ពុជា ជាប្រាក់រៀល ដែលមានចំនួនទឹកប្រាក់ ៣ លានដុល្លារអាមេរិក។

**ខ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល និងបុគ្គលជាប់ខ្ពស់**

មិនមាន

**គ. ប្រតិបត្តិការជាមួយអភិបាល និងភាគីហ៊ុននិកពាក់ព័ន្ធនឹងការទិញ-លក់ទ្រព្យសកម្ម និងសេវាកម្ម**

មិនមាន

**ឃ. ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល បុគ្គលិកជាប់ខ្ពស់ និង ភាគីហ៊ុននិក ដែលមានភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅ**

មិនមាន

១. ប្រតិបត្តិការសំខាន់ៗ ជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬ ក្រុមហ៊ុនហ្វូនឌីង របស់បុគ្គលចុះបញ្ជីលក់មូលបត្រ ដែលទំនាក់ទំនងរបស់បុគ្គលទាំងនោះ កើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែងណាមួយ ដែលបានធ្វើឡើងដោយបុគ្គលចុះបញ្ជីលក់មូលបត្រ

មិនមាន

២. ប្រតិបត្តិការសំខាន់ៗ ជាមួយបុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាល

មិនមាន

៣. ប្រតិបត្តិការសំខាន់ៗ ជាមួយអភិបាលដែលកាន់មុខតំណែងណាមួយ នៅក្នុងសមាគម ឬអង្គការ មិនស្របច្រកចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀត ក្រៅពីបុគ្គលចុះបញ្ជីលក់មូលបត្រ

មិនមាន

៤. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ដែលទទួលបានផលប្រយោជន៍ពីបុគ្គលចុះបញ្ជីលក់មូលបត្រទោះជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុ

មិនមាន

## ផ្នែកទី ៨ - ការពិភាក្សា និងវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមនេះ គឺជាការពិភាក្សារបស់គណៈគ្រប់គ្រងប្រាសាក់ ទៅលើលទ្ធផល ប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបានធ្វើសវនកម្ម រួចរាល់ដោយសវនករឯករាជ្យ ខេត្តអឹមដឺ ខេមបូឌា ។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“CIFRS”) និងបទបញ្ញត្តិទាន ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងធ្វើការពិភាក្សា និងវិភាគ ទៅលើសមាសធាតុសំខាន់ៗ នៃរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាសំខាន់ៗ ដែលមានផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ប្រាសាក់។

### ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

#### ១. ការវិភាគចំណូល

ប្រាសាក់ រកប្រាក់ចំណូលបានមកពីប្រភពសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖

- **ចំណូលការប្រាក់**៖ ប្រាក់កម្ចីផ្តល់ជូនអតិថិជន និងប្រាក់បញ្ញើនៅធនាគារ។
- **ចំណូលកម្រៃជើងសារ**៖ ចំណូលកម្រៃជើងសារពីឥណទាន កម្រៃពីការបោះផ្សាយប័ណ្ណ និងចំណូលកម្រៃជើងសារពី សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក។
- **ចំណូលផ្សេងៗ**៖ ការពិន័យលើឥណទាន ការប្រមូលមកវិញពីឥណទានដែលបានលុបចេញពីបញ្ជី ចំណេញ ពីអត្រាប្តូរប្រាក់ និងចំណូលផ្សេងៗទៀត។

#### ២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ឆ្នាំ២០២១		ឆ្នាំ២០២០	
		ទឹកប្រាក់សរុប (លានរៀល)	ភាគរយ (%)	ទឹកប្រាក់សរុប (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	២.០៥៦.៧៥០	៩៦,១៨%	១.៧៥៤.៤៣៧	៩៦,១១%
២	ចំណូលកម្រៃជើងសារ	៣៥.០៥៧	១,៦៤%	២៨.០៤០	១,៥៤%
៣	ចំណូលផ្សេងៗ	៤៦.៦៨៩	២,១៨%	៤២.៨៧៩	២,៣៥%
<b>ចំណូលសរុប</b>		<b>២.១៣៨.៤៩៦</b>	<b>១០០%</b>	<b>១.៨២៥.៣៥៦</b>	<b>១០០%</b>

ចំណូលការប្រាក់ គឺជាប្រភពដ៏សំខាន់សម្រាប់ ប្រាសាក់ ក្នុងការបង្កើតប្រាក់ចំណូល។ ក្នុងឆ្នាំ២០២១ ចំណូលការប្រាក់ មានប្រមាណ ៩៦,១៨% នៃចំណូលសរុប ខណៈដែល ៩៩,៩៦% នៃចំណូលការប្រាក់ គឺបានមកពីប្រាក់កម្ចីផ្តល់ជូនអតិថិជន។ បើប្រៀបធៀបតាមផ្នែកទៅនឹងរយៈពេលដូចគ្នាពីលទ្ធផលកាលពីឆ្នាំមុន ពុំមានការប្រែប្រួលច្រើននោះទេនៃចំណូលរបស់ប្រាសាក់។

**៣. ការវិភាគគម្លាតចំណេញដុល**

ការវិភាគគម្លាតចំណេញដុល មិនបានបង្ហាញនៅក្នុងទម្រង់នៃរបាយការណ៍លទ្ធផលពេញលេញដែលរៀបចំដោយ ប្រាសាក់ នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាបង្ហាញពីចំណូលការប្រាក់សុទ្ធ ដែលបានមកពីចំណូលការប្រាក់ ដកចំណាយការប្រាក់ ដែលបានចង្អុលបង្ហាញនៅក្នុងចំណុចទី៤ ស្តីពីការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ។

**៤. ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ**

របាយការណ៍ចំណេញ/ខាត មុនបង់ពន្ធ	ឆ្នាំ២០២១ (លានរៀល)	ឆ្នាំ២០២០ (លានរៀល)	លម្អៀង (លានរៀល)	លម្អៀង (ភាគរយ)
ចំណូលពីការប្រាក់	២.០៥៦.៧៥០	១.៧៥៤.៤៣៧	៣០២.៣១៣	១៧,២៣%
ចំណាយការប្រាក់	(៨៥៤.៨៨៥)	(៨០៨.៨៧១)	(៤៦.០១៤)	៥,៦៩%
<b>ចំណូលពីការប្រាក់សុទ្ធ</b>	<b>១.២០១.៨៦៥</b>	<b>៩៤៥.៥៦៦</b>	<b>២៥៦.២៩៩</b>	<b>២៧,១១%</b>
ចំណូលកម្រៃជើងសា	៣៥.០៥៧	២៨.០៤០	៧.០១៧	២៥,០២%
ចំណាយកម្រៃជើងសា	(៤៨០)	(៦៦៥)	១៨៥	-២៧,៨២%
<b>ចំណូលពីកម្រៃជើងសាសុទ្ធ</b>	<b>៣៤.៥៧៧</b>	<b>២៧.៣៧៥</b>	<b>៧.២០២</b>	<b>២៦,៣១%</b>
ចំណូលផ្សេងៗ	៣៩.៨៥៩	៣៦.៧១៦	៣.១៤៣	៨,៥៦%
ចំណូលពីជំនួយ	៦.៨៣០	៤.០៦៤	២.៧៦៦	៦៨,០៦%
ចំណេញ/(ខាតសុទ្ធ)ពីការប្តូររូបិយប័ណ្ណ	(៦.៤៥៨)	២.០៩៩	(៨.៥៥៧)	-៤០៧,៦៧%
<b>ចំណូលផ្សេងៗសរុប</b>	<b>៤០.២៣១</b>	<b>៤២.៨៧៩</b>	<b>(២.៦៤៨)</b>	<b>-៦,១៨%</b>
<b>ចំណូលសរុបពីការប្រាក់ កម្រៃជើងសា និងចំណូលផ្សេងៗ</b>	<b>១.២៧៦.៦៧៣</b>	<b>១.០១៥.៨២០</b>	<b>២៦០.៨៥៣</b>	<b>២៥,៦៨%</b>
ចំណាយលើបុគ្គលិក	(៣៤៤.០៦៧)	(២៧៦.៦២៨)	(៦៧.៤៣៩)	២៤,៣៨%
សំវិធានធនលើការខាតបង់រំពឹងទុក	(៥៩.៨៣២)	(៩៥.៤៤៧)	៣៥.៦១៥	-៣៧,៣១%
ចំណាយទូទៅ និងរដ្ឋបាល	(៥៩.១០៩)	(៦៥.១៧០)	៦.០៦១	-៩,៣០%
ចំណាយរំលស់	(២៥.៩៤៦)	(២៦.៧៨៦)	៨៤០	-៣,១៤%
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>	<b>៧៨៧.៧១៩</b>	<b>៥៥១.៧៨៩</b>	<b>២៣៥.៩៣០</b>	<b>៤២,៧៦%</b>

ក្នុងឆ្នាំ២០២១ ប្រាក់ចំណេញមុនបង់ពន្ធ បានកើនឡើងចំនួន ២៣៥.៩៣០ លានរៀល ស្មើនឹង ៤២,៧៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ។ ប្រាក់ចំណូលទាំងអស់មានការកើនឡើងជាងឆ្នាំមុន ជាពិសេសចំណូលពីការប្រាក់ ដែលជាចំណូលចម្បងជាងគេ បានកើនឡើងខ្ពស់ប្រហែល ៣០២.៣១៣ លានរៀល ស្មើនឹង ១៧,២៣%។ ចំណាយលើបុគ្គលិកបានកើនឡើងចំនួន ៦៧.៤៣៩ លានរៀល ប្រហែល ២៤,៣៨% ដោយសារតែមានការកើនឡើងនៃចំនួនបុគ្គលិក និងផលិតភាពការងារចំណែកចំណាយផ្សេងៗទៀតបានថយចុះ បើធៀបនឹងឆ្នាំ២០២០ ដែលនេះបង្ហាញឱ្យឃើញថា ប្រាសាក់បានកាត់បន្ថយការចំណាយក្នុងការបង្កើនប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព។



**៥. ការវិភាគចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ**

លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	ឆ្នាំ២០២១ (លានរៀល)	ឆ្នាំ២០២០ (លានរៀល)	លម្អៀង (លានរៀល)	លម្អៀង (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	៧៨៧.៧១៩	៥៥១.៧៨៩	២៣៥.៩៣០	៤២,៧៦%
ចំណាយពន្ធលើប្រាក់ចំណេញ	(១៥៥.១៤១)	(១០៨.០៩៣)	(៤៧.០៤៨)	៤៣,៥៣%
<b>ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ</b>	<b>៦៣២.៥៧៨</b>	<b>៤៤៣.៦៩៦</b>	<b>១៨៨.៨៨២</b>	<b>៤២,៥៧%</b>

នៅក្នុងឆ្នាំ ២០២១ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធបានកើនឡើងចំនួន ១៨៨.៨៨២ លានរៀល ដែលស្មើនឹង ៤២,៥៧% ដែលនាំឱ្យការចំណាយពន្ធលើប្រាក់ចំណេញ ក៏មានការកើនឡើងផងដែរ។ ដោយសារលទ្ធផលនៃប្រាក់ចំណេញសុទ្ធនៅក្នុង ឆ្នាំ២០២១ ប្រាក់ចំណេញសុទ្ធលើប្រាក់ចំណេញ ចំពោះអនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យម ៣,៩៣% និងអនុបាតចំណេញ ធៀបនឹងមូលធនជាមធ្យម ២៦,១១% សម្រាប់រយៈពេល១២ខែ នៃប្រាក់ចំណេញសុទ្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

**៦. ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ**

លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	ឆ្នាំ២០២១ (លានរៀល)	ឆ្នាំ២០២០ (លានរៀល)	លម្អៀង (លានរៀល)	លម្អៀង (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	៦៣២.៥៧៨	៤៤៣.៦៩៦	១៨៨.៨៨២	៤២,៥៧%
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៥.៩៧៩	(១៥.៧៨៣)	៣១.៧៦២	-២០១,២៤%
<b>លទ្ធផលពេញលេញសរុប</b>	<b>៦៤៨.៥៥៧</b>	<b>៤២៧.៩១៣</b>	<b>២២០.៦៤៤</b>	<b>៥១,៥៦%</b>

ធាតុនៃលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលតែភាពលម្អៀងពីការប្តូររូបិយប័ណ្ណ ដែលបានមកពីទ្រព្យសកម្ម និងបំណុល ត្រូវបានប្រែសម្រួលដោយប្រើអត្រាប្តូរប្រាក់ចុងគ្រានាការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចំណែកដំណូល និង ចំណាយ ដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផលពេញលេញ និងលំហូរសាច់ប្រាក់ ត្រូវបានប្រែសម្រួលដោយរូបិយប័ណ្ណរៀល ដោយប្រើអត្រាមធ្យមក្នុងការិយបរិច្ឆេទ ខណៈពេលដែលដើមទុនត្រូវបានប្រែសម្រួលតាមអត្រាប្រវត្តិសាស្ត្រ។

**៧. ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ**

នៅក្នុងឆ្នាំ២០២១ កត្តា និងបញ្ហាប្រឈមមិនសូវមានផលប៉ះពាល់ច្រើនទេដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ ប្រាសាក់ ដោយសារតែស្ថានភាពនៃការវិភាគជាលក្ខណៈជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមធូរស្រាល និងស្ថិតក្នុងសភាព អាចគ្រប់គ្រងបានទាំងស្រុង ប្រជាជនជាច្រើនបានទទួលការចាក់វ៉ាក់សាំង ហើយករណីឆ្លងមានការថយចុះជាលំដាប់ ដែលធ្វើឱ្យ រាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

**ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលប៉ះពាល់**

**១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់**

ប្រាសាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវផលិតផល និងសេវាប្រកបដោយ ភាពច្នៃប្រឌិត និងការធ្វើពិធីកម្មតាមរយៈបណ្តាញចែកចាយទំនើប។ ដោយសារតែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ ប្រាសាក់ ធ្វើការផ្តោតសំខាន់ទៅលើសហគ្រាសធុនតូចបំផុត ធុនតូច និងធុនមធ្យម និងការស្វែងរកឱកាសដើម្បីពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន តាមរយៈការទាញយកអត្ថប្រយោជន៍ពីគម្លាតនៃការផ្គត់ផ្គង់សេវាធានានៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅ តំបន់ជនបទ។ ប្រាសាក់ ក៏បានកំណត់ឱកាសដើម្បីបង្កើនចំណេញភាពដល់អតិថិជនដែលមានស្រាប់ និងទាក់ទាញអតិថិជនថ្មី ដោយផ្តល់ជូននូវផលិតផល និងសេវាបន្ថែម ព្រមទាំងភាពច្នៃប្រឌិតថ្មីៗ។

ប្រាសាក់ បន្តធ្វើបច្ចុប្បន្នភាព និងពង្រីកផលិតផល និងសេវាកម្មរបស់ខ្លួនដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ប្រាសាក់ បានវិនិយោគយ៉ាងច្រើនទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើឌីជីថលផ្នែកសេវាកម្មដើម្បីបង្កើនភាពងាយស្រួល និង អនុញ្ញាតឱ្យ អតិថិជនអាចប្រើប្រាស់ប្រព័ន្ធធានាការដោយខ្លួនឯងតាមរយៈម៉ូបាល់ប៊ែងយើងបាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

**២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម**

ប្រាសាក់ កំពុងធ្វើប្រតិបត្តិការក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុដល់អតិថិជន ដូច្នោះ ការវិភាគទៅលើការប្រែប្រួលនៃតម្លៃវត្ថុធាតុដើម មិនត្រូវបានអនុវត្តចំពោះក្រុមហ៊ុនឡើយ។

**៣. ការវិភាគទៅលើពន្ធ**

ប្រាសាក់ មានកាតព្វកិច្ចបង់ពន្ធ និងអាករនានាជូនរដ្ឋស្ថិតនៅក្រោមច្បាប់ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រាសាក់ គឺជាអ្នកជាប់ពន្ធនៃ និងតម្រូវឱ្យបង់ពន្ធតាមរបបពិតដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ចំណាយពន្ធរួមមាន ពន្ធដែលបង់ក្នុងឆ្នាំសារពើពន្ធ និងពន្ធពន្យារ។ ចំណាយពន្ធត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

សម្រាប់ការអនុលោមភាពលើកាតព្វកិច្ចពន្ធដារ ប្រាសាក់ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ដែលមានសុពលភាព ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២០ និងឆ្នាំ២០២១។

**៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ**

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងមិនបានដឹងពីធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមានភាពមិនប្រក្រតីបានកើតឡើងដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ របាយ ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ជាមួយនឹងស្ថានភាពបច្ចុប្បន្ននៃការវិភាគដោយយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ គណៈគ្រប់គ្រង នឹងបន្តយកចិត្តទុកដាក់ជានិច្ចចំពោះការវិវឌ្ឍនៃការវិភាគដោយយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់ចំពោះប្រតិបត្តិការ របស់ក្រុមហ៊ុន។

**គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល**

នៅឆ្នាំ២០២១ ប្រាក់ រកបានចំណូលសរុបប្រមាណ ២.១៣៨.៤៩៦ លានរៀល កើនឡើង ១៧,១៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០២០។ ចំណូលការប្រាក់សុទ្ធបានកើនឡើងពី ៩៤៥.៥៦៦ លានរៀល ដល់ ១.២០១.៨៦៥ លានរៀល ខណៈពេលដែលសម្លៀកឥណទានសរុបកើនឡើង ២៣,៨%។ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ពេញមួយឆ្នាំក៏ដោយ ប្រាក់ នៅតែអាចគ្រប់គ្រង និងធ្វើប្រតិបត្តិការដោយទទួលបានប្រាក់ចំណេញល្អប្រសើរ។

**ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ**

ហានិភ័យនៃអត្រាប្តូរប្រាក់ ជាហានិភ័យរូបិយប័ណ្ណបរទេសពាក់ព័ន្ធនឹងការខាតបង់ ដែលអាចកើតឡើងដោយសារតែការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណ។ សកម្មភាពអាជីវកម្មរបស់ប្រាក់ ឆ្លងកាត់រូបិយប័ណ្ណសំខាន់ៗចំនួន ៣ គឺប្រាក់រៀល ដុល្លារអាមេរិក និងប្រាក់បាតថៃ។ ភាពប្រែប្រួលនៃអត្រាប្តូរប្រាក់អាចជះឥទ្ធិពលខ្លាំងដល់ចំណូលប្រតិបត្តិការ និងប្រាក់ចំណេញរបស់ប្រាក់។

អត្រាប្តូរប្រាក់ត្រូវបានត្រួតពិនិត្យយ៉ាងទាត់ដោយនាយកដ្ឋានហិរញ្ញកិច្ច។ គោលនយោបាយរបស់ប្រាក់ចែងថា ប្រាក់ នឹងមិនចូលរួមក្នុងសកម្មភាព ដើម្បីទទួលបានប្រាក់ចំណូលពីការធ្វើការផ្សព្វផ្សាយរូបិយប័ណ្ណ ឬ ការឆក់ឱកាសកេងចំណេញលើការប្រែប្រួលអត្រាប្តូរប្រាក់ អត្រាការប្រាក់ ឬ តម្លៃមូលបត្រឡើយ។ ប្រាក់មិនត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយនៅក្នុងឧបករណ៍រូបិយប័ណ្ណបរទេសរយៈពេលខ្លីឡើយ។ ប្រតិបត្តិការ រូបិយប័ណ្ណបរទេស ឬ ស្ថានភាពរូបិយប័ណ្ណចំហរណាមួយត្រូវបង្ហាញទំនាក់ទំនងច្បាស់លាស់ដល់អាជីវកម្មដែលពាក់ព័ន្ធនឹងអតិថិជន។

**កម្រិតកំណត់**

ការវាស់វែងហានិភ័យ	កម្រិត
ស្ថានភាពរូបិយប័ណ្ណបរទេសសរុបធៀបទៅនឹងមូលធនសរុបតាមបទប្បញ្ញត្តិ	≥ -២០ និង ≤ ២០%
ស្ថានភាពរូបិយប័ណ្ណបរទេសតែមួយធៀបទៅនឹងមូលធនសរុបតាមបទប្បញ្ញត្តិ	≥ -២០ និង ≤ ២០%

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល ទទួលខុសត្រូវក្នុងការចាត់វិធានការសមស្របដើម្បីការពារហានិភ័យរូបិយប័ណ្ណបរទេសក្នុងកម្រិតទាំងនេះគ្រប់ពេលទាំងអស់។

**ចំណាត់ការលើ Forex**

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល នឹងតាមដានការអនុវត្តក្នុងពេលបច្ចុប្បន្ន និងការព្យាករណ៍ចំពោះកម្រិតខាងលើ ហើយនឹងកំណត់វិធានការសមតុល្យដែលសមស្របណាមួយ ក្នុងករណីស្ថានភាពជាក់ស្តែងអាចនឹងឈានដល់ការរំលោភបំពាន។

ឧបករណ៍គ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេស ដែលអាចទទួលយកបានអាចជួយកាត់បន្ថយស្ថានភាពរូបិយប័ណ្ណបរទេស វែងសុទ្ធ ឬ ខ្លីសុទ្ធ (net long or short foreign exchange position) ទៅតាមរូបិយប័ណ្ណជាក់លាក់រួមមាន៖

- ការបង្កើតការទូទាត់បន្ថែមលើទ្រព្យសកម្ម Forex (ក្នុងករណីស្ថានភាពខ្លី "short position") ឬបំណុល Forex (ក្នុងករណីស្ថានភាពវែង "long position")។

- ការកាត់បន្ថយ (ការលក់) ទ្រព្យសកម្ម Forex ឬ ការទិញ ត្រលប់មកវិញនូវបំណុលនៅក្នុងទីផ្សារសាច់ប្រាក់សម្រាប់តម្លៃភ្លាមៗ។
- ការប្រើប្រតិបត្តិការនាពេលអនាគតដើម្បីទូទាត់ទ្រព្យសកម្ម Forex ឬ បំណុល Forex បើមិនដូច្នោះទេនឹងបង្កើតស្ថានភាពចំហសុទ្ធជឺ ឬ ចំហសុទ្ធដែងហួសកម្រិត (excessive short or long net open position)។
- ការបំប្លែងបំណុល Forex ទៅជាស្ថានភាពរូបិយប័ណ្ណមុខងារដែលមានប្រសិទ្ធភាពដោយប្រើការប្តូររូបិយប័ណ្ណ (cross currency swaps)។

ការគណនាស្ថានភាពចំហសុទ្ធលម្អិតត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម៖

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (លានរៀល ឬជាកាតាយ)	ដុល្លារអាមេរិក	ខ្មែររៀល	ថៃបាត	សរុប
ទ្រព្យសកម្ម	១៥.៤១៦.៩០១	២.១៣៦.៦៤៦	៤៨.២៤៤	១៧.៦០១.៧៩១
បំណុល និងមូលធន	១៥.៨៨១.២៣២	១.៦៤៨.៩១៥	៧១.៦៤៤	១៧.៦០១.៧៩១
ទ្រព្យសកម្មនៅក្រៅខ្នងតារាងតុល្យការ	៤០៧.៦០៤	២៦.៧៥៨	-	៤៣៤.៣៦២
បំណុលនៅក្រៅខ្នងតារាងតុល្យការ	៤០៧.៦០៤	២៦.៧៥៨	-	៤៣៤.៣៦២
<b>(+) ផែង (ទ្រព្យធំជាងបំណុល) ឬ (-) ខ្ចី (បំណុលធំជាងទ្រព្យ)</b>	<b>(៤៦៤.៣៣១)</b>	<b>៤៨៧.៧៣១</b>	<b>(២៣.៤០០)</b>	<b>-</b>
<b>ស្ថានភាព ទ្រព្យសកម្មសុទ្ធ</b>	<b>-១៦,១៧%</b>	<b>១៦,៩៩%</b>	<b>-០,៨១%</b>	<b>-</b>
កម្រិតកំណត់ %	± ២០%	± ២០%	± ២០%	-
<b>ភាពលើស</b>	<b>គ្មាន</b>	<b>គ្មាន</b>	<b>គ្មាន</b>	<b>-</b>

**១. ហានិភ័យនៃអត្រាការប្រាក់**

ហានិភ័យនៃអត្រាការប្រាក់ ត្រូវបានគេឱ្យនិយមន័យជាទូទៅថាជាលទ្ធភាពនៃការផ្លាស់ប្តូរកម្រិតអត្រាការប្រាក់លើទីផ្សារដែលនាំឱ្យជះឥទ្ធិពលអវិជ្ជមានទៅលើប្រាក់ចំណូល និងតម្លៃទ្រព្យសកម្មនិងបំណុលរបស់ប្រាសាក់ដែលមានផលប៉ះពាល់ទៅលើមូលធនរបស់ប្រាសាក់។ ការផ្លាស់ប្តូរអត្រាការប្រាក់មានផលប៉ះពាល់ដល់ចំណូលការប្រាក់សុទ្ធរបស់ប្រាសាក់ នៅពេលមានអតុល្យភាពរវាងទ្រព្យសកម្ម និងបំណុលទៅលើការប្រាក់ដែលអាចអនុវត្តបាន។ ការផ្លាស់ប្តូរត្រូវឱ្យកាត់សម្គាល់ណាមួយក្នុងអត្រាការប្រាក់អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់លទ្ធផលហិរញ្ញវត្ថុ និងប្រាក់ចំណេញរបស់ប្រាសាក់។ ការវិភាគអំពីហានិភ័យអត្រាការប្រាក់ពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលរបស់ប្រាសាក់ត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោម៖

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (លានរៀល)	រហូតដល់ ១ ខែ	១-៣ ខែ	៣-១២ ខែ	១-៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ការប្រែប្រួលមិនពាក់ ព័ន្ធនឹងការប្រាក់	សរុប
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៩០៥.៩១៧	៩០៥.៩១៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៩១១	៦១០	៦០៤	-	១២២.២២០	១.៣៧៦.៥៩៥	១.៥០០.៩៤០
សមតុល្យនៅធនាគារផ្សេងៗ	៦៨២	-	-	-	-	៨.៧២១	៩.៤០៣
ឥណទានផ្តល់ដល់អតិថិជន	៧.៧០២	២៨.១២៣	២៣២.៣៦៩	៦.៩៤៣.៧៨៣	៧.៨២៧.៤៧១	-	១៥.០៣៩.៤៤៨
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	២.៧៥៤	២.៧៥៤
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>៩.២៩៥</b>	<b>២៨.៧៣៣</b>	<b>២៣២.៩៧៣</b>	<b>៦.៩៤៣.៧៨៣</b>	<b>៧.៩៤៩.៦៩១</b>	<b>២.២៩៣.៩៨៧</b>	<b>១៧.៤៥៨.៤៦២</b>
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងៗ	៩៣.៣៩២	៥៩.៣៧៥	១៨០.៨១៩	-	-	-	៣៣៣.៥៨៦
ប្រាក់បញ្ញើពីអតិថិជន	១.៧០៩.៤៨៧	១.៨៩៦.៨០៣	៦.៤២៤.១៥៨	២៩០.៣៤២	-	-	១០.៣២០.៧៩០
ប្រាក់កម្ចី	៥០.១០៥	៧៧.៣៥៤	៨៦០.៦៥៨	២.៣៦៦.៥៨៤	២៥.៩៩៣	-	៣.៣៨០.៦៩៤
មូលបត្របំណុលត្រូវសង	-	-	១.៦៣០	១២៦.០៥៨	-	-	១២៧.៦៨៨
អនុបំណុល	-	-	១២.២៦១	២១១.៨០៧	២០៤.៤៨៣	-	៤២៨.៥៥១
បំណុលផ្សេងៗ	-	-	-	-	-	៤៥.១៤៥	៤៥.១៤៥
<b>បំណុលហិរញ្ញវត្ថុសរុប</b>	<b>១.៨៥២.៩៨៤</b>	<b>២.០៣៣.៥៣២</b>	<b>៧.៤៧៩.៥៦៦</b>	<b>២.៩៩៨.៧៩១</b>	<b>២៣០.៤៧៦</b>	<b>៤៥.១៤៥</b>	<b>១៤.៦៣៦.៤៥៤</b>
<b>គម្លាតកាលកំណត់</b>	<b>(១.៨៤៣.៦៨៩)</b>	<b>(២.០០៤.៧៩៩)</b>	<b>(៧.២៤៦.៥៩៣)</b>	<b>៣.៩៤៨.៩៩២</b>	<b>៧.៧១៩.២១៥</b>	<b>២.២៤៨.៨៤២</b>	<b>២.៨២២.០០៨</b>

## វិធានការកាត់បន្ថយហានិភ័យ

### ការគ្រប់គ្រងគម្លាតនៃតម្លៃដែលអាចប្រែប្រួល

គម្លាតអត្រាការប្រាក់គឺជាទម្រង់ទូទៅនៃការវាស់ស្ទង់ភាពប្រែប្រួលអត្រាការប្រាក់។ គម្លាតនៃការវាយតម្លៃឡើងវិញ គឺស្មើនឹងអត្រាទ្រព្យសកម្មដែលងាយប្រែប្រួល (Rate Sensitive Assets) ដកនឹងអត្រាបំណុលដែលងាយប្រែប្រួល (Rate Sensitive Liabilities) ។

ប្រាសាត់ ព្យាយាមធ្វើឱ្យមានតុល្យភាពរវាងការកាត់បន្ថយហានិភ័យចំពោះប្រាក់ចំណូល ពីការផ្លាស់ប្តូរអវិជ្ជមានក្នុងអត្រាការប្រាក់ និងបង្កើនប្រាក់ចំណូលការប្រាក់សុទ្ធតាមរយៈការរំពឹងទុកត្រឹមត្រូវនៃទិសដៅ និងទំហំនៃការផ្លាស់ប្តូរអត្រាការប្រាក់។ ការខិតខំទៅជិតគម្លាតវិជ្ជមាន ប្រាសាត់ នឹងទទួលបានអត្ថប្រយោជន៍ ប្រសិនបើអត្រាការប្រាក់កើនឡើង ហើយការខិតខំទៅជិតគម្លាតអវិជ្ជមាន ប្រាសាត់ នឹងទទួលបានអត្ថប្រយោជន៍ ប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ។ ដែនកំណត់អត្រាការប្រាក់របស់ប្រាសាត់ត្រូវបានអនុវត្ត និងត្រួតពិនិត្យឡើងវិញជារៀងរាល់ខែ។ របាយការណ៍គម្លាតត្រូវបានយកមកអនុវត្ត ដើម្បីវាស់ទំហំហានិភ័យចំណូលការប្រាក់ ដែលកើតឡើងពីចលនាអត្រាការប្រាក់។ ប្រាសាត់ ផ្តោតសំខាន់ទៅលើគម្លាតសុទ្ធនៅក្នុងរយៈពេលកំណត់ ៣០ ៩០ ១៨០ ២៧០ និង៣៦៥ ថ្ងៃ។

ប្រាសាត់ ពិចារណាអំពីដែនកំណត់នៃការវិភាគគម្លាតនៃការវាយតម្លៃដូចខាងក្រោម៖

- អត្រាការប្រាក់លើទ្រព្យសកម្ម និងអត្រាការប្រាក់លើបំណុល មិនតែងតែផ្លាស់ប្តូរតាមទំហំ ឬ ល្បឿនដូចគ្នាឡើយ
- លក្ខណៈជាជម្រើសនៃឧបករណ៍ដាក់ប្រាក់បញ្ញើ និងប្រាក់កម្ចីជាច្រើនមិនអាចកំណត់បានភ្លាមៗឡើយ
- ហានិភ័យដែលកើតចេញពីអាជីវកម្មថ្មីទូទៅមិនត្រូវបានកត់ត្រាឡើយ
- ការវិនិយោគ/មូលនិធិដែលមានការវាយតម្លៃអាចនឹងធ្លាក់ចុះក្នុងអត្រាខុសគ្នាខ្លាំងពីអត្រាបច្ចុប្បន្ន។

ដើម្បីដោះស្រាយដែនកំណត់នៃការវិភាគតាមវិធីសាស្ត្រចាស់ពីគម្លាតនៃតម្លៃដែលអាចប្រែប្រួល ប្រាសាត់ បានបន្ថែមឧបករណ៍វិភាគ និងវិធីសាស្ត្រសាកល្បងលើការប្រែប្រួលអត្រាការប្រាក់ (ដូចមាននៅខាងក្រោម)។

### វិធីសាស្ត្រសាកល្បងលើចំណូលការប្រាក់សុទ្ធ

វិធីសាស្ត្រសាកល្បងនេះ គឺផ្តោតលើការវាស់វែងហានិភ័យចំពោះប្រាក់ចំណូលសុទ្ធ ដោយការព្យាករណ៍លក្ខខណ្ឌអត្រាការប្រាក់ខុសគ្នានៃទ្រព្យសកម្ម និងបំណុលរបស់ប្រាសាត់។ គំរូនៃការរៀបចំវិធីសាស្ត្រសាកល្បងរួមបញ្ចូល ធ្វើការវិភាគ «ប្រសិនបើ» (“what if”) ដើម្បីកំណត់លទ្ធផលយុទ្ធសាស្ត្រផ្សេងៗគ្នាលើទម្រង់ហានិភ័យ និងផលចំណេញរបស់ប្រាសាត់។

តាមរយៈការប្រើប្រាស់វិធីសាស្ត្រសាកល្បងនេះ ប្រាសាត់ ពិចារណាលើការសន្មត់ជាក់ស្តែងអំពីល្បឿន និងទំហំនៃអត្រាផលិតផលឥណទាន និងប្រាក់បញ្ញើដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទីផ្សារជាប្រចាំប្រចាំថ្ងៃផ្សេងៗ។ ផលប៉ះពាល់នៃអត្រាបង់ប្រាក់ជាមុនលើឥណទានត្រូវបានយកមកពិចារណាផងដែរ។ គណៈគ្រប់គ្រងធ្វើការវាយតម្លៃ និងរៀបចំឯកសារដោយប្រុងប្រយ័ត្នដើម្បីធ្វើការសន្មត់ផ្នែកលើវិធីសាស្ត្រសាកល្បងនេះ។ ផលប៉ះពាល់ជុំវិញការផ្លាស់ប្តូរតម្រូវការឥណទាន និងការផ្គត់ផ្គង់ប្រាក់បញ្ញើបន្ទាប់ពីការកែតម្រូវអត្រាដែលបានសន្មត់មិនមែនជាផ្នែកនៃវិធីសាស្ត្រសាកល្បងនេះឡើយ។

ខណៈពេលដែលវិធីសាស្ត្រសាកល្បង អាចវាយតម្លៃហានិភ័យអត្រាការប្រាក់សម្រាប់រយៈពេលខ្លី (១ឆ្នាំ) ប្រាសាត់ មិនពឹងផ្អែកលើការវិភាគនេះដើម្បីកត់ត្រា និងបែងចែកហានិភ័យពាក់ព័ន្ធនឹងអត្រាផលិតផលនៃការវាយតម្លៃរយៈពេលវែងឡើយ។

ការវិភាគគម្លាតតាមរយៈការថ្លឹងថ្លែងរយៈពេល (Duration-weighted) នៃតារាងតុល្យការត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃស្ថានភាពអត្រាថេរក្នុងរយៈពេលវែង។

*គម្លាតនៃតម្លៃដែលអាចប្រែប្រួលតាមរយៈវិធីសាស្ត្រការថ្លឹងរយៈពេល (Duration-Weighted Re-pricing Gap)*

បន្ថែមលើភាពងាយនឹងប្រែប្រួលប្រាក់ចំណូលចរន្ត របាយការណ៍គម្លាតនៃតម្លៃអត្រាការប្រាក់ដែលអាចប្រែប្រួល អាចត្រូវបានប្រើប្រាស់ដើម្បីផ្តល់នូវការប៉ាន់ស្មានអំពីផលប៉ះពាល់តម្លៃលើទ្រព្យសកម្ម និងបំណុលបន្ទាប់ពីការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារ។ តាមរយៈការវាយតម្លៃការផ្លាស់ប្តូរតម្លៃទ្រព្យសកម្ម និងបំណុល បន្ទាប់ពីការវាយតម្លៃអត្រានេះ ប្រាសាក់ អាចកំណត់ពីការខាតបង់ផ្នែកសេដ្ឋកិច្ច ឬ ចំណេញមូលធននៅកម្រិតនៃការធ្វើវិធីសាស្ត្រសាកល្បងជាក់លាក់ផ្សេងៗគ្នា។

ប្រាសាក់ គណនាម៉ាទ្រីស (matrix) នៃការប៉ាន់ស្មានរយៈពេលច្បាស់លាស់ជាងមុនសម្រាប់ផ្នែកនីមួយៗ នៅក្នុងរបាយការណ៍គម្លាតនៃការវាយតម្លៃ ពេលគឺចំណុចប្រសព្វរវាងចន្លោះពេល និងធាតុនៅក្នុងតារាងតុល្យការ។ សម្រាប់គោលបំណងនេះ ប្រាសាក់ រក្សាបានពេលវេលាគ្រប់គ្រាន់សម្រាប់ការវាយតម្លៃ។ គម្លាតតាមរយៈវិធីសាស្ត្រនេះ កាន់តែមានសារៈសំខាន់ សម្រាប់ផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែង។ ការវិភាគរយៈពេលត្រូវការចំណេះដឹងអំពីអត្រាកិច្ចសន្យាជាមធ្យម ដែលអាចអនុវត្តបានចំពោះធាតុនីមួយៗ និងទិន្នផលអប្បបរមាទីផ្សារថ្មីបន្ទាប់ពីការផ្លាស់ប្តូរអត្រា។ ជាមួយនឹងការសន្មតទាំងនេះប្រាសាក់អាចគណនាម៉ាទ្រីសនៃ duration-weights ដែលត្រូវបានកែតម្រូវដើម្បីធ្វើការអនុវត្តទៅលើធាតុនៅក្នុងរបាយការណ៍គម្លាតនៃការវាយតម្លៃស្របគ្នា។

ចក្ខុវិស័យមូលធនសេដ្ឋកិច្ចតាមរយៈវិធីសាស្ត្រគម្លាតតាមរយៈការថ្លឹងថ្លែងរយៈពេល (duration-weighted) សង្កត់ធ្ងន់លើផលប៉ះពាល់តម្លៃនៃតារាងតុល្យការរយៈពេលវែងនៃការផ្លាស់ប្តូរអត្រាការប្រាក់។ នេះគឺជាការបំពេញបន្ថែមដ៏សំខាន់មួយចំពោះវិធីសាស្ត្រ រកប្រាក់ចំណូលក្នុងរយៈពេលខ្លីយ៉ាងតឹងរឹង ដែលផ្អែកលើវិធីសាស្ត្រតេស្ត សាកល្បងជាក់លាក់ស្តែងនៃចំណូលការប្រាក់ សុទ្ធ។

*កម្រិតហានិភ័យអត្រាការប្រាក់*

កម្រិតហានិភ័យអត្រាការប្រាក់មានដូចខាងក្រោម៖

ការវាស់វែងហានិភ័យអត្រាការប្រាក់	និយមន័យ	ដែនកំណត់
ចំណូលការប្រាក់សុទ្ធដែលមានហានិភ័យគម្លាតនៃតម្លៃដែលអាចប្រែប្រួល	ការប្រើការវិភាគគម្លាតនៃតម្លៃដែលអាចប្រែប្រួល លក្ខខណ្ឌអត្រាទីផ្សារនៃ៖ ចំណុចមូលដ្ឋាន +២០០/-១០០ ក្នុងអត្រា swap ទៅជាដុល្លារអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំ។ ចំណុចមូលដ្ឋាន +២០០/២០០ ក្នុងធនាគារ ឈានមុខគេចំនួន ១០ នៅអត្រាប្រាក់បញ្ញើក្នុង រយៈពេល ១ ឆ្នាំ និង ចំណុចមូលដ្ឋាន +២០០/-២០០ អត្រា BIBOR អត្រាប្រាក់បាតថៃ ក្នុងរយៈពេល ៣ ខែ។ អាចដាច់ដោយឡែក និងរួមបញ្ចូលគ្នា ដែលមិនឈានដល់ការធ្លាក់ចុះនៃចំណូលការប្រាក់សុទ្ធច្រើនជាង ២៥% បើប្រៀបធៀបទៅនឹងចំណូលការប្រាក់សុទ្ធជាក់ស្តែង ១២ ខែមុន។	≤ ២៥% នៃចំណូលការប្រាក់សុទ្ធជាក់ស្តែងនាពេលថ្មីៗ

ការវាស់វែងហានិភ័យអត្រាការប្រាក់	និយមន័យ	ដែនកំណត់
<p>ចំណូលការប្រាក់សុទ្ធដែលមានហានិភ័យគម្លាតនៃតម្លៃដែលអាចប្រែប្រួល</p>	<p>ដោយប្រើប្រាស់វិធីសាស្ត្រសាកល្បងលក្ខខណ្ឌអត្រាទីផ្សារនៃ៖</p> <p>ចំណុចមូលដ្ឋាន +២០០/-១០០ ក្នុងអត្រា swap ទៅជាដុល្លារអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំ។</p> <p>ចំណុចមូលដ្ឋាន +២០០/-២០០ ក្នុងធនាគារ ឈានមុខគេចំនួន ១០ នៅអត្រាប្រាក់បញ្ញើក្នុងរយៈពេល ១ ឆ្នាំ និង</p> <p>ចំណុចមូលដ្ឋាន +២០០/-២០០ ក្នុងអត្រា BIBOR អត្រាប្រាក់បាត់ថៃ ក្នុងរយៈពេល ៣ ខែ។</p> <p>អាចដាច់ដោយឡែក និងរួមបញ្ចូលគ្នាដែលមិនឈានដល់ការធ្លាក់ចុះនៃចំណូលការប្រាក់សុទ្ធច្រើនជាង ២៥% បើប្រៀបធៀបទៅថវិកាចរន្ត ១២ខែទៅមុខ។</p> <p>វិធីសាស្ត្រសាកល្បង រួមមានអាជីវកម្មថវិកា និងការសន្និដ្ឋានលម្អិតអំពីមូលដ្ឋានគ្រឹះនៃចលនារួមនៃអត្រាទ្រព្យសកម្ម និងបំណុល។</p>	<p>≤ ២៥%</p> <p>នៃការព្យាករណ៍ចំណូលការប្រាក់សុទ្ធសម្រាប់រយៈពេល ១២ ខែ</p>
<p>មូលធនសេដ្ឋកិច្ចដែលមានហានិភ័យគម្លាតរយៈពេល</p>	<p>ការប្រើគម្លាតនៃតម្លៃដែលអាចប្រែប្រួលតាមរយៈការថ្លឹងរយៈពេល (duration-weighted re-pricing gap) ក្នុងមួយរូបិយប័ណ្ណ មូលធនសេដ្ឋកិច្ចដែលមានហានិភ័យ ពីលក្ខខណ្ឌអត្រាដែលងាយនឹងប៉ះពាល់ដូចខាងក្រោម អាចដាច់ដោយឡែក ឬ រួមបញ្ចូលគ្នាដែលមិនបង្កឱ្យមានការខាតបង់ច្រើនជាង ២០% នៃមូលធនសរុប៖</p> <p>ចំណុចមូលដ្ឋាន +២០០/-១០០ ក្នុងអត្រា swap ជាដុល្លារអាមេរិកក្នុងរយៈពេល ៤ ឆ្នាំ។</p> <p>ចំណុចមូលដ្ឋាន +២០០/-២០០ ក្នុងធនាគារឈានមុខចំនួន ១០ នៅអត្រាប្រាក់បញ្ញើក្នុងរយៈពេល ១ ឆ្នាំ និង</p> <p>ចំណុចមូលដ្ឋាន +២០០/-២០០ អត្រា BIBOR អត្រាប្រាក់បាត់ថៃ ក្នុងរយៈពេល ៣ ខែ។</p>	<p>≤ ២០%</p> <p>នៃមូលនិធិផ្ទាល់សុទ្ធ</p>

ចំណាត់ការគ្រប់គ្រងហានិភ័យអត្រាការប្រាក់

ក្នុងករណីដែលការរៀបចំតារាងតុល្យការចរន្ត ឬ ព្យាករណ៍ អាចនាំឱ្យមានការបំពានលើហានិភ័យ អត្រាការប្រាក់មួយ ឬច្រើនដែលបានកំណត់ខាងលើនេះ គឺជាការទំនួលខុសត្រូវរបស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលដើម្បីបង្កើតយុទ្ធសាស្ត្រក្នុងការកែតម្រូវតារាងតុល្យការរបស់ប្រាសាក់ ដើម្បីកាត់បន្ថយហានិភ័យអត្រាការប្រាក់ និងរក្សាកម្រិតនៃការគោរពតាមដែនកំណត់។

ឧបករណ៍គ្រប់គ្រងហានិភ័យអត្រាការប្រាក់ ដែលអាចទទួលយកបានដែលប្រាសាក់ ដាក់ឱ្យប្រើដើម្បីគ្រប់គ្រងហានិភ័យអត្រាការប្រាក់គឺ៖

- ការបង្កើតអត្រាប្រែប្រួល ឬ អត្រាថេរមិនមែនលើទ្រព្យសកម្ម ឬ បំណុល ដែលមានរូបិយប័ណ្ណជាក់លាក់ដើម្បីទូទាត់អតុល្យភាពដែលមានស្រាប់



- ការលក់ទ្រព្យសកម្ម នូវអត្រាថេរ ឬ អត្រាប្រែប្រួលជាក់លាក់ ឬ ការទិញត្រលប់ (ការទូទាត់មុន) បំណុលនូវអត្រាថេរ ឬបំណុលអត្រាប្រែប្រួលសម្រាប់តម្លៃភ្លាមៗ
- ការប្រើប្រាស់ប្រតិបត្តិការអនាគតនូវអត្រាការប្រាក់រំលងបញ្ជូរ ឬ មូលបត្រអត្រាថេរដែលមានរយៈពេលវែងដើម្បីទូទាត់ កិច្ចសន្យាអត្រាការប្រាក់ថេរដែលមានស្រាប់លើទ្រព្យសកម្ម ឬ បំណុល
- ការបំលែងបំណុលអត្រាការប្រាក់ប្រែប្រួល ទៅជាបំណុលអត្រាការប្រាក់ថេរ ឬ ផ្ទុយមកវិញ ការប្រើកិច្ចព្រមព្រៀង swap។

គួរកត់សម្គាល់ថា ប្រតិបត្តិការត្រួតគ្នានៃឧបករណ៍និស្សន្ទ ដូចជាកិច្ចព្រមព្រៀងអត្រាការប្រាក់នៅពេលអនាគត និងកិច្ច ព្រមព្រៀង swap តម្រូវឱ្យមានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល មានតម្លៃប្រហាក់ប្រហែលនឹងសេចក្តីសម្រេចរបស់ក្រុម ប្រឹក្សាភិបាលដែលតម្រូវសម្រាប់ប្រតិបត្តិការកម្ចីពាណិជ្ជកម្ម។ ក្រុមប្រឹក្សាភិបាលនឹងផ្តល់ការអនុញ្ញាតចំពោះតែប្រតិបត្តិការនាពេល អនាគតឬប្រតិបត្តិការប្តូរប្រាក់ក្នុងឧបករណ៍អត្រាការប្រាក់ សម្រាប់គោលបំណងនៃការកាត់បន្ថយហានិភ័យ ឬ ការការពារ ហានិភ័យតែ ប៉ុណ្ណោះ។ ការជួញដូរឧបករណ៍បែបនេះ ឬ បង្កើតទីផ្សារសម្រាប់ឧបករណ៍ទាំងនេះ ស្ថិតក្រោមមូលហេតុប្រាក់ចំណេញឯករាជ្យ ដែលមិនពាក់ព័ន្ធនឹងយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យអត្រាការប្រាក់ ហើយដែលជាពិសេសមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅ ប្រាសាត់ឡើយ។

**១. ផលប៉ះពាល់នៃអតិផរណា**

- អតិផរណាជាផ្នែកមួយដ៏សំខាន់សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាត់ ពីព្រោះវាបានផ្សារភ្ជាប់ទំនាក់ទំនងទៅនឹង អាជីវកម្មហិរញ្ញវត្ថុរបស់ប្រាសាត់ដូចជាការផ្តល់ឥណទាន ៨៦,៧៦% នៃទ្រព្យសកម្មសរុបដែលក្នុងនោះ ១២,០៧% ឥណទានជាប្រាក់រៀល ០,២៥% ជាប្រាក់ចំបាត និង ៨៧,៦៨% ជាប្រាក់ដុល្លារអាមេរិកផងដែរ។
- សេដ្ឋកិច្ចមូជា ងើបឡើងវិញយ៉ាងខ្លាំង ជាមួយនឹងកំណើនផលិតផលក្នុងស្រុក សរុបពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០១៩ មានចំនួន ៧,០% ៧,០% ៧,៥% និង ៧,០% ក្នុងមួយឆ្នាំ។
- តាមកំណត់ត្រា ៥ ឆ្នាំចុងក្រោយបង្ហាញថាសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ជាមធ្យមនៃបម្រែបម្រួលជាភាគរយធៀប នឹងខែដូចគ្នានៃឆ្នាំមុនគឺអត្រា ២,៥% ក្នុងមួយឆ្នាំ។
- មួយភាគធំនៃសេដ្ឋកិច្ចមូជាគឺប្រើប្រាស់ជាប្រាក់ដុល្លារអាមេរិក ហើយអត្រាប្តូរប្រាក់ក៏មានការបម្រែបម្រួលតិចតួចក្នុង រយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
- អត្រានៃភាពអត់ការងារធ្វើគឺស្ថិតក្នុងកម្រិត ០,៣% ក្នុងឆ្នាំ២០២០។

**២. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល**

- រាជរដ្ឋាភិបាលបានធ្វើការត្រៀមសាច់ប្រាក់ចំនួន ៤០០លានដុល្លារអាមេរិក ក្នុងការប្រើប្រាស់ករណីមានបញ្ហាបន្ទាន់ដែល ប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩។
- កាត់បន្ថយពន្ធនៅលើវិស័យទេសចរណ៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយចំណាយ លើថ្លៃប្រតិបត្តិការ។ កាត់បន្ថយថ្លៃឈប់សម្រាករយៈពេល ៦ ថ្ងៃក្នុងមួយឆ្នាំដើម្បីបង្កើនផលិតភាពផលិតកម្ម។
- រាជរដ្ឋាភិបាលបានត្រៀមសាច់ប្រាក់បម្រុងចំនួន ៣ ពាន់លានដុល្លារអាមេរិក សម្រាប់ការពារផលប៉ះពាល់ដែលអាច កើតឡើងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការផ្តាក់ការអនុគ្រោះពន្ធលើការនាំចេញទំនិញរបស់សហភាពអឺរ៉ុប (EBA)។

- បានត្រៀមសាច់ប្រាក់បម្រុងពី ៦០០ ដល់ ៨០០លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីជម្រុញសេដ្ឋកិច្ចជាតិ។
- ដាក់ចេញនូវសារព័ត៌មានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញក្នុងអំឡុងពេលនៃការរីករាលដាលពីជំងឺកូវីដ-១៩។
- ចំពោះកម្ចីចាស់៖ កាត់បន្ថយអត្រាពន្ធកាត់ទុកលើការទូទាត់ការប្រាក់មកត្រឹម ១០% សម្រាប់ឆ្នាំ២០២១ និងអនុវត្តអត្រាពន្ធកាត់ទុកធម្មតា ចាប់ពីឆ្នាំ២០២២តទៅ។ ចំពោះកម្ចីថ្មី៖ កាត់បន្ថយអត្រាពន្ធកាត់ទុកលើការទូទាត់ការប្រាក់មកនៅត្រឹម ៥% សម្រាប់ឆ្នាំ២០២១ បន្ទាប់មកត្រឹម ១០% សម្រាប់ឆ្នាំ២០២២ និងអនុវត្តអត្រាពន្ធកាត់ទុកធម្មតាចាប់ពីឆ្នាំ២០២៣តទៅ។
- កម្ពុជាបានកាត់បន្ថយរាល់ការចំណាយសម្រាប់រយៈពេល ៣ ឆ្នាំ (ផែនការយុទ្ធសាស្ត្រ ២០២១-២០២៣)។
- រាជរដ្ឋាភិបាលបានរៀបចំ និងផ្តល់ថវិកាចំនួន ១២៥ លានដុល្លារអាមេរិក ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាង ៦០០.០០០ នាក់។
- រាជរដ្ឋាភិបាលបានកែសម្រួលវិធានការណ៍ក្នុងការធ្វើចត្តាឡីស័ក និងបានរៀបចំជាពិសេសសម្រាប់អ្នកវិនិយោគិនដែលមានសក្តានុពល អ្នកជំនាញបច្ចេកទេស និងអ្នកទីប្រឹក្សាយោបល់ ដែលមកដល់ព្រះរាជាណាចក្រកម្ពុជា។
- រាជរដ្ឋាភិបាលបានធ្វើការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីត ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
- រាជរដ្ឋាភិបាលបានអនុវត្ត "កម្មវិធីឆ្លើយតបប្រាក់ជំនួយសង្គមសម្រាប់ការបិទខ្ទប់" ដើម្បីគាំទ្រដល់គ្រួសារដែលមានចំណូលទាបដែលប្រឈមមុខនឹងការលំបាកបន្ទាប់ពីការវាស់វែងការបិទខ្ទប់ជាទ្រង់ទ្រាយធំ និងការធ្វើសាច់ប្រាក់ជំនួយសង្គមសម្រាប់គ្រួសារដែលសមាជិកបានស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានជីវភាពលំបាកដែលសមាជិកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ពីការផ្ទុះឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
- រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីដើម្បីស្តារ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩។

**វិធានការរបស់ធនាគារជាតិនៃកម្ពុជា**

- ធនាគារជាតិនៃកម្ពុជាបានស្នើសុំឱ្យស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកាត់បន្ថយថ្លៃសេវាលើការផ្តល់ប្រាក់កម្ចី និងលើកលែងការផាកពិន័យដល់អ្នកខ្ចីក្នុងអំឡុងឆ្នាំដែលកំពុងតែប្រយុទ្ធប្រឆាំង និងការរាតត្បាតនៃជំងឺកូវីដ-១៩ ។
- លើកទឹកចិត្តឱ្យបន្តផ្តល់ប្រាក់កម្ចីទៅលើវិស័យអាទិភាព រួមមាន វិស័យទេសចរណ៍ កាត់ដេរ សំណង់ និងវិស័យផ្សេងៗទៀត។
- បន្ថយអត្រាការប្រាក់ទៅលើប្រតិបត្តិការផ្តល់សន្ទនីយភាពមានការធានារហូតដល់អត្រា ០,៥% និងបញ្ចុះអត្រាការប្រាក់ទៅលើមូលបត្រដែលអាចជួញដូរបាន។
- បន្ថយអត្រាការប្រាក់ទៅលើសមតុល្យប្រាក់បញ្ញើសរុបពី ៨% សម្រាប់ប្រាក់រៀល និង ១២,៥% សម្រាប់ប្រាក់ដុល្លារអាមេរិកទៅ ៧%។
- បន្ថយអនុបាតក្របខ័ណ្ឌសន្ទនីយភាពដល់កម្រិតសមស្របណាមួយប្រសិនបើមានភាពចាំបាច់។
- ចេញគោលការណ៍ និងសេចក្តីណែនាំឱ្យរៀបចំឥណទានឡើងវិញក្នុងពេលប៉ះពាល់ដោយជំងឺកូវីដ-១៩ ជាពិសេសទៅលើវិស័យអាទិភាព។
- លើកទឹកចិត្តដល់គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ និងអតិថិជនឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ប្រសើរជាងការប្រើប្រាស់មូលប្បទានបត្រ និងសាច់ប្រាក់ក្នុងការទូទាត់ចំណាយ។
- ដើម្បីរក្សាស្ថេរភាពអត្រាប្តូរប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានដាក់វិញ្ញាបនបត្រ(លក់)ប្រាក់ដុល្លារអាមេរិក ចំនួន ១៤លើក នៅក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់សរុបចំនួន ៤៦០ លានដុល្លារអាមេរិក។

## ផ្នែកទី ៩ - ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

សញ្ញាប័ណ្ណសាជីវកម្មប្រាសាក់ ជាសញ្ញាប័ណ្ណទទួលបានការធានាពីស្ថាប័ន Credit Guarantee and Investment Facility (CGIF)។ យោងតាមប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈមិនមានលក្ខខណ្ឌតម្រូវឱ្យធ្វើចំណាត់ថ្នាក់ លទ្ធភាពសងលើសញ្ញាប័ណ្ណសាជីវកម្មនោះទេ ប៉ុន្តែបុគ្គលធានាតម្រូវឱ្យមានចំណាត់ថ្នាក់លទ្ធភាពសង។

ភាពខ្លាំងរបស់ ស្ថាប័ន CGIF ចំពោះលទ្ធភាពនៃការទូទាត់សង៖

- “AA/A-1+” កម្រិតសកល (រយៈពេលវែង និងរយៈពេលខ្លី) ទស្សនវិស័យស្ថិរភាព កំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&P នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨
- “gAAA/seaAAA/AAA” កម្រិតសកល/អាស៊ាន/ជាតិ ទស្សនវិស័យស្ថិរភាពកំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង RAM Rating នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
- “AAA” កម្រិតជាតិ ទស្សនវិស័យស្ថិរភាពកំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង MARC នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩
- “AAA” កម្រិតជាតិ ទស្សនវិស័យស្ថិរភាពកំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង TRIS Rating នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨
- “AAA” កម្រិតជាតិ ទស្សនវិស័យស្ថិរភាពកំណត់ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង Fitch Rating នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨

សញ្ញាប័ណ្ណត្រូវបានធានាដោយស្ថាប័នCGIF ។ អនុលោមតាមការធានារបស់ស្ថាប័នCGIF ស្ថាប័ននេះនឹងធ្វើការធានាដោយមិនអាចប្រកែកបាន និងមិនមានលក្ខខណ្ឌចំពោះភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល លើការទូទាត់សងទាំងស្រុង និងទៀងទាត់ពេលវេលានៃទំហំដែលធានា។ សម្រាប់គោលបំណងនៃការធានាដោយស្ថាប័ន CGIF «ទំហំដែលធានា» សំដៅដល់៖

- ទំហំប្រាក់ដើម និងការប្រាក់ណាមួយដែលហួសកាលកំណត់សង និងមិនបានទូទាត់សង (មិនថាទាំងស្រុង ឬមួយផ្នែក) ដោយក្រុមហ៊ុនបោះផ្សាយស្ថិតក្រោមលក្ខខណ្ឌនៃមូលបត្របំណុល និងកិច្ចព្រមព្រៀងអ្នកកាន់កាប់មូលបត្របំណុល
- ការប្រាក់បង្កបន្ថែម និងចំណាយរបស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលណាមួយ (ករណីនីមួយៗ ត្រូវបានកំណត់នៅក្នុងការធានារបស់ស្ថាប័ន CGIF)។

ទំហំដែលធានាជាលក្ខខណ្ឌនៃការធានាក្នុងទម្រង់ដែលបានភ្ជាប់ក្នុងឧបសម្ព័ន្ធ គ នៃលក្ខខណ្ឌនៃមូលបត្របំណុល (ការធានារបស់ស្ថាប័ន CGIF)។

ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២  
បានអាន និងឯកភាព



លោក Kwi Sang JUN  
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២  
បានអាន និងឯកភាព



លោក Hui Tea CHUNG  
សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២  
បានអាន និងឯកភាព



លោក អ៊ុំ សមអៀន  
សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២  
បានអាន និងឯកភាព



លោក Jaehong PAK  
សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២  
បានអាន និងឯកភាព



លោកបណ្ឌិត Dong Hyun CHOI  
សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២  
បានអាន និងឯកភាព



លោក Kyung Cheon LEE  
សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២  
បានអាន និងឯកភាព



លោក ច័ន្ទ សុផល  
សមាជិកក្រុមប្រឹក្សាភិបាល



**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក**

អគារលេខ ២១២ ផ្លូវ ២៧១ សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា

ទូរស័ព្ទ: ០២៣ ២២០ ១០២ | សេវាអតិថិជន: ០២៣ / ០៨៦ ៩៩៩ ៩១១ | ទូរសារ: ០២៣ ២១៦ ៣៦២ | ប្រអប់សំបុត្រ: ២៤១២

អ៊ីម៉ែល: [info@prasac.com.kh](mailto:info@prasac.com.kh) | វេបសាយ: [www.prasac.com.kh](http://www.prasac.com.kh) | ចុះបញ្ជីពាណិជ្ជកម្មលេខ: ០០០០១១៥៧

គ្រឹះស្ថានឯកជន